

سُورَةُ الْمُجَادَلَةِ

နွဲခဲးနဲ ၆၆

အာဇံ-ဗုယျာဇ္ဇာနု

سُورَةُ الْمُجَادَلَةِ

សូរ៉ាត៍: ៥៨ អាល់-មួយ្យាដ្យាឡាស៊ុ

"អាល់-មួយ្យាដ្យាឡាស៊ុ" ប្រែថា "ការសន្ទនា" មាន ២២ អាយ៉ាត៍ ។

សូរ៉ាត៍: ៥៨ ១០៥ យោលតាមលេខរៀងដែលអល់ឡោះហ្គ័រដាក់ចុះមក ។ អល់ឡោះហ្គ័របានដាក់ សូរ៉ាត៍: ៥៨ នេះចុះមកនៅឯម៉ាឌីណាស៊ុ ។

ប្រសិទ្ធភាព

ابْنُ أَبِي عُبَيْدٍ: عَنْ أَبِيهِ، قَالَ: حَدَّثَنِي أَحْمَدُ بْنُ إِدْرِيسَ، عَنْ مُحَمَّدِ بْنِ حَسَّانَ، عَنْ إِسْمَاعِيلَ بْنِ مِهْرَانَ، عَنِ الْحَسَنِ، عَنِ الْحُسَيْنِ بْنِ أَبِي الْعَلَاءِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «مَنْ قَرَأَ سُورَةَ الْحَدِيدِ، وَ الْمُجَادَلَةَ فِي صَلَاةٍ فَرِيضَةٍ أَدَمَنَهَا، لَمْ يُعَذِّبْهُ اللَّهُ حَتَّى يَمُوتَ أَبَدًا، وَ لَا يَرَى فِي نَفْسِهِ وَ لَا أَهْلِهِ سُوءًا أَبَدًا، وَ لَا خِصَامَةً فِي بَدَنِهِ».* (ثواب الأعمال : صَفْحَةٌ ١١٧ ، البرهان في تفسير القرآن الجزء : ٥ صَفْحَةٌ : ٢٧٧ حَدِيث (١)

អ៊ីបនូ បាបាវ៉ែហ្គ័របានថ្លែងតមកពីឪពុកលោក តមកពី អាល់-មួយ្យាដ្យាឡាស៊ុ ប៊ិន អ៊ីដ្យូរីស តមកពី មូហាំម៉ាដ្យា ប៊ិន ហ្គាសសាន់ តមកពី អ៊ីសម៉ាអ៊ីល ប៊ិន មិះហ្គ័ររីន តមកពី អាល់-ហ្គាសាន់ តមកពី អាល់-ហ្គ័រសៃនី ប៊ិន អាហ្វី អាល់-អុឡាអ៊ី តមកពី អាហ្វី អាប់ឌុលឡោះហ្គ័រ صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ ដែលមានរចនា: ថា: "អ្នកណាសូត្រសូរ៉ាត៍: ៥៨ អាល់-ហ្គាឌីដ្យា និង សូរ៉ាត៍: ៥៨ អាល់-មួយ្យាដ្យាឡាស៊ុ (សូរ៉ាត៍: ៥៨) ក្នុងស្ម័គ្រឡាត៍ហ្វារឌ្យាជាទម្លាប់ អ្នកនោះនឹងមិនប្រឈមនឹងទណ្ឌកម្មអល់ឡោះហ្គ័រឡើយលុះស្លាប់ អ្នកនោះនឹងមិនឃើញមានសេចក្តីអាក្រក់ក្នុងខ្លួន ឬក្នុងក្រុមគ្រួសារខ្លួនឡើយ មិនមានទំនាស់ក្នុងខ្លួនអ្នកនោះឡើយ ។" (117: 117)

وَ مِنْ (حَوَاصِّ الْقُرْآنِ): رُوِيَ عَنِ النَّبِيِّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) أَنَّهُ قَالَ: «مَنْ قَرَأَ هَذِهِ السُّورَةَ كَانَ يَوْمَ الْقِيَامَةِ مِنْ حِزْبِ اللَّهِ الْمُفْلِحِينَ. وَ مَنْ كَتَبَهَا وَ عَلَّقَهَا عَلَى مَرِيضٍ، أَوْ قَرَأَهَا عَلَيْهِ، سَكَنَ عَنْهُ مَا يُؤْلِمُهُ. وَ إِنْ قُرِئَتْ عَلَى مَا يُدْفَنُ أَوْ يُحْرَزُ، حَفِظَتْهُ إِلَى أَنْ يُخْرَجَهُ صَاحِبُهُ».* (حَوَاصِّ الْقُرْآنِ ، البرهان في تفسير القرآن الجزء : ٥ صَفْحَةٌ : ٣٠٩ حَدِيث (١)

[សាត្រា]ខ័រ៉ាស្ម័ អាល់-គូរអានបានថ្លែងថាគេបានធ្វើសេចក្តីរាយការណ៍តមកពីព្រះសាស្តា صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ ដែលមានព្រះរចនា: ថា: "អ្នកណាសូត្រសូរ៉ាត៍: ៥៨ នេះ អ្នកនោះនឹងបាននៅខាងបក្សអល់ឡោះហ្គ័រ គឺបណ្តាអ្នកមានជ័យជំនះ ក្នុងថ្ងៃជំនុំជម្រះ ។ អ្នកណាសរសេរសូរ៉ាត៍: ៥៨ នេះពាក់ឲ្យអ្នកជម្ងឺ (ជាអុស្មីម៉ាត៍) ឬសូត្រលើអ្នកជម្ងឺនោះ អ្នកជម្ងឺនោះនឹងជាសះស្បើយ ។ បើសូត្រលើអ្វីដែលកប់ទុកក្នុងដី របស់ទាំងនោះនឹងត្រូវការពារលុះម្ចាស់វាមកយកវិញ ។" (10546: 117)

وَ قَالَ الْإِمَامُ الصَّادِقُ (عَلَيْهِ السَّلَامُ): «مَنْ قَرَأَهَا عِنْدَ مَرِيضٍ نَوْمَتُهُ وَ سَكَتَتُهُ. وَ إِذَا أَدَمَّنَ عَلَى قِرَاءَتِهَا لَيْلًا أَوْ نَهَارًا حَفِظَ مِنْ كُلِّ طَارِقٍ. وَ إِنْ قُرِئَتْ عَلَى مَا يُحْرَزُ أَوْ يُدْفَنُ يُحْفَظُ إِلَى أَنْ يُخْرَجَ مِنْ ذَلِكَ الْمَوْضِعِ. وَ إِذَا كُتِبَتْ وَ طُرِحَتْ فِي الْحُبُوبِ، زَالَ عَنْهَا مَا

الجزء ٢٨ الجزء ٥٥ - ٥٥ - ٥٥

يُفْسِدُهَا وَيُلْفِئُهَا بِإِذْنِ اللَّهِ تَعَالَى». (خواص القرآن: ١٠ «مخطوط». البرهان في تفسير القرآن الجزء: ٥ صفحة: ٣٠٩ حديث ٣)

អ៊ីម៉ាអាល់-ស្លីឌីក្លា^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកណាសូត្រសូរ្យោក្ខន្ធ នេះឲ្យអ្នកជម្ងឺ វានឹងធ្វើឲ្យអ្នកជម្ងឺនោះដេកបាន ហើយធូរស្រាល ។ អ្នកណាសូត្រសូរ្យោក្ខន្ធនេះជាទម្លាប់ យប់ឬថ្ងៃ អ្នកនោះនឹងរួចផុតពីភាពងងឹតគ្រប់បែប ។ បើសូត្រលើកំណប់ឬអ្វីដែលកប់ទុក របស់ទាំងនេះនឹងត្រូវការពារលុះគេបានយកវាចេញពីកន្លែងនោះ ។ បើសរសេរសូរ្យោក្ខន្ធនេះហើយដាក់វានៅក្នុងធួនជាតិ អ្វីៗដែលធ្វើឲ្យធួនជាតិនោះខូចឬបំផ្លាញវានឹងចៀសឆ្ងាយពីវា អាស្រ័យការអនុញ្ញាតរបស់អល់ឡោះហ្ន៎^{عَزَّ وَجَلَّ} ។" (خواص القرآن: 10 «مخطوط»)

في مجمع البيان أبي بن كعب قال: قال رسول الله صلى الله عليه و آله: و من قرأ سورة المجادلة كُتِبَ من حزب الله يوم القيامة. (تفسير نور الثقلين : جزء ٥ صفحة ٢٥٤)

នៅក្នុង[សាត្រា]ម៉ាថ្មម៉ាត្ត អាល់-បាយ៉ាន អ៊ូបៃ ប៊ិន កាអុបបានថ្លែងថាវិស្វលុលឡោះហ្ន៎^{عليه وآله} មានព្រះវចនៈថា៖ "អ្នកណាសូត្រសូរ្យោក្ខន្ធអាល់-មូយ៉ាដ្យាឡាស៊ុ គេនឹងចារទុកថាអ្នកនោះនៅខាងបក្សអល់ឡោះហ្ន៎^{عَزَّ وَجَلَّ} ក្នុងថ្ងៃជំនុំជម្រះ ។" (تفسير نور الثقلين) ៧៨ ហ្វាឌីស្ត្រា

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ដោយនូវព្រះនាមអល់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។

قَدْ سَمِعَ اللَّهُ قَوْلَ الَّتِي تُجَدِّلُكَ فِي زَوْجِهَا وَتَشْتَكِي إِلَى اللَّهِ وَاللَّهُ يَسْمَعُ تَحَاوُرَكُمَا إِنَّ اللَّهَ سَمِيعٌ بَصِيرٌ ﴿١﴾

១. អល់ឡោះហ្ន៎បានឮសំដីរបស់ស្រីដែលបានសន្ទនាជាមួយអ្នកអំពីស្វាមីនាងនាងបានប្តឹងអល់ឡោះហ្ន៎ ។ អល់ឡោះហ្ន៎ទ្រង់សវនាការការចរចារបស់ពួកអ្នកទាំងពីរ ។ ការពិតអល់ឡោះហ្ន៎ទ្រង់សវនាការ ទ្រង់ទស្សនាការ ។

الَّذِينَ يُظَاهِرُونَ مِنْكُمْ مِمَّنِيسَابِهِمْ مَا هُنَّ أُمَّهَاتِهِمْ إِنْ أُمَّهَاتُهُمْ إِلَّا اللَّائِي وَلَدْنَهُمْ وَإِنَّهُمْ لَيَقُولُونَ مُنْكَرًا مِنَ الْقَوْلِ وَزُورًا وَإِنَّ اللَّهَ لَعَفُورٌ غَفُورٌ ﴿٢﴾

២. បណ្តាអ្នកក្នុងចំណោមពួកអ្នកដែលចាត់ទុកភរិយាខ្លួនថាមិនស្របច្បាប់សម្រាប់ខ្លួន ដោយថាពួកនាងដូចម្តាយខ្លួននោះ (ស្ត្រីហ្វារ ។ រូបមន្តសម្រាប់លែងលះប្រពន្ធ) ពួកនាងពុំមែនម្តាយពួកគេទេ ។ ស្ត្រីដែលបានឲ្យកំណើតពួកគេទេដែលជាមាតារបស់ពួកគេនោះ ។ ការពិតពួកគេបាននិយាយសំដីអាក្រក់និងខុសឆ្គង ។ ពិតណាស់ អល់ឡោះហ្ន៎ទ្រង់មានខន្តី ព្រះអង្គអភ័យទោស ។

وَالَّذِينَ يُظَاهِرُونَ مِنْ نِسَابِهِمْ ثُمَّ يَعُودُونَ لِمَا قَالُوا فَتَحْرِيرُ رَقَبَةٍ مِّن قَبْلِ أَنْ يَتَمَاسَّ ذَلِكُمْ تُوعَظُونَ بِهِ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ ﴿٣﴾

៣. បណ្តាអ្នកដែលចាត់ទុកភរិយាខ្លួនថាមិនស្របច្បាប់សម្រាប់ខ្លួន ដោយថាពួកនាងដូចម្តាយខ្លួន

ហើយពួកគេត្រឡប់ពាក្យសំដីវិញ (ចង់ជាគ្នាវិញ) [ជនទាំងនោះ]ត្រូវដោះលែងទាសៈម្នាក់ឲ្យមាន សិរិភាពសិនមុននឹងអ្នកទាំងពីរមានទំនាក់ទំនងគ្នាវិញ ។ គេរំពួកពួកគេប្រព្រឹត្តដូច្នោះឯង ។ អល់ឡោះហ្ន៎ទ្រង់ញាណនូវអ្វីដែលពួកអ្នកប្រព្រឹត្ត ។

فَمَنْ لَمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ مِنْ قَبْلِ أَنْ يَتَمَاسَّ فَمَنْ لَمْ يَسْتَطِعْ فَإِطْعَامُ سِتِّينَ مِسْكِينًا ذَلِكَ لِتُؤْمِنُوا بِاللَّهِ وَرَسُولِهِ وَتِلْكَ حُدُودُ اللَّهِ وَلِلْكَافِرِينَ عَذَابٌ أَلِيمٌ ﴿٨﴾

៨. បុគ្គលណាដែលពុំមានលទ្ធភាពទេ ចូរឲ្យបុគ្គលនោះកាន់សីលអត់អាហារពីរខែជាប់គ្នា មុននឹងអ្នក ទាំងពីរមានទំនាក់ទំនងគ្នាវិញ[ជាស្វាមីភរិយា] ។ តែបើអ្នកណាមួយពុំមានលទ្ធភាពអាចធ្វើដូច្នោះ បានទេ ចូរឲ្យអ្នកនោះផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់ ។ ទាំងនេះ[ត្រូវបញ្ញត្តិឡើង] ដើម្បីពួកអ្នកនឹងមានសទ្ធាចំពោះអល់ឡោះហ្ន៎និងចំពោះព្រះសាសនៈទូតព្រះអង្គ ។ នេះគឺក្របខ័ណ្ឌ [នៃច្បាប់]របស់អល់ឡោះហ្ន៎ ។ ជនបដិសេធសទ្ធានឹងត្រូវរងទោសដ៏ឈឺចាប់ ។

អធិប្បាយអាយ៉ាសុំ ១-៤

مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنِ ابْنِ مَجْشُومٍ، عَنْ أَبِي وَأَبْنِ الْخَنَاطِطِ، عَنْ حُمْرَانَ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: «إِنَّ أَمِيرَ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) قَالَ: إِنَّ امْرَأَةً مِنَ الْمُسْلِمِينَ أَتَتْ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَآلِهِ وَسَلَّمَ) فَقَالَتْ لَهُ: يَا رَسُولَ اللَّهِ، إِنَّ فُلَانًا زَوَّجَنِي قَدْ نَزَرْتُ لَهُ بَطْنِي، وَاعْتَنَيْتُهُ عَلَى دُنْيَاهُ وَآخِرَتِهِ، فَلَمَّ يَرِ مِثِّي مَكْرُوهًا، وَأَنَا أَشْكُوهُ إِلَى اللَّهِ عَزَّ وَجَلَّ وَإِلَيْكَ. قَالَ: نِمًا تَشْتَكِينَهُ؟ قَالَتْ لَهُ: إِنَّهُ قَالَ لِي الْيَوْمَ: أَنْتِ عَلَيَّ حَرَامٌ كَطَهْرٍ أُمِّي، وَقَدْ أَخْرَجَنِي مِنْ مَنزِلِي، فَأَنْظُرْ فِي أَمْرِي.

[...] ហ្ន៎វ៉ានបានតំណាលតមកពី អាចូ យ៉ុក់ហ្វារ^{صلوات الله عليه والسلام}ដែលមានរចនា:ថា អាមីរុល-មុមីនីន^{صلوات الله عليه والسلام}មានរចនា: ថា: "ស្រ្តីមុស្លីមម្នាក់បានមករកវ៉ិស៊ុលូលឡោះហ្ន៎^{صلى الله عليه وآله} បានទូលព្រះអង្គ^{صلى الله عليه وآله} ថា: "វ៉ិស៊ុលូលឡោះហ្ន៎^{صلى الله عليه وآله} អើយ! បុគ្គលនេះមួយជាស្វាមីខ្ញុំម្ចាស់ គាត់មានកូនច្រើននាក់មកពីពោះខ្ញុំម្ចាស់ ។ ខ្ញុំម្ចាស់ធ្វើតាមបង្គាប់ គាត់ក្នុងរឿងលោកនេះនិងរឿងលោកមុខ ។ គាត់មិនដែលខ្លើមខ្ញុំម្ចាស់ទេ ។ ខ្ញុំម្ចាស់ត្អូញត្អែរដាក់ អល់ឡោះហ្ន៎^{صلى الله عليه وآله}និងព្រះអង្គ^{صلى الله عليه وآله}អំពីរឿងនេះ ។" វ៉ិស៊ុលូលឡោះហ្ន៎^{صلى الله عليه وآله}មានព្រះរចនា:ថា: "តើអ្នកត្អូញត្អែរ រឿងអ្វី?" គាត់បានទូលថា: "ថ្ងៃនេះគាត់បានប្រាប់ខ្ញុំម្ចាស់ថា: "នាងឯងត្រូវហាមសម្រាប់ខ្ញុំដូចខ្លងម្តាយ ខ្ញុំ ។" ហើយគាត់បានដេញខ្ញុំម្ចាស់ចេញពីផ្ទះខ្ញុំម្ចាស់ ។ ដូច្នេះសូមព្រះអង្គ^{صلى الله عليه وآله}ជួយពិចារណារឿងខ្ញុំម្ចាស់ ផង ។"

فَقَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَآلِهِ وَسَلَّمَ): مَا أَنْزَلَ اللَّهُ عَلَيَّ كِتَابًا أَقْضِي بِهِ بَيْنَكَ وَ بَيْنَ زَوْجِكَ، وَأَنَا أَكْرَهُ أَنْ أَكُونَ مِنَ الْمُتَكَلِّفِينَ؛ فَجَعَلْتَ تَبْكِي وَ تَشْتَكِي مَا بَيْنَا إِلَى اللَّهِ وَ رَسُولِهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَآلِهِ وَسَلَّمَ)، وَ انصرفت، فسمع الله عَزَّ وَ جَلَّ مُحَاوَرَتَهَا لِرَسُولِهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ آلِهِ وَسَلَّمَ) فِي زَوْجِهَا وَ مَا شَكَتْ إِلَيْهِ، فَأَنْزَلَ اللَّهُ عَزَّ وَ جَلَّ قُرْآنًا "بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ قَدْ سَمِعَ اللَّهُ قَوْلَ الَّتِي تُجَادِلُكَ فِي زَوْجِهَا وَ تَشْتَكِي إِلَى اللَّهِ وَ اللَّهُ يَسْمَعُ خَائِرًا لِمَا" ، يَعْنِي مُحَاوَرَتَهَا لِرَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ آلِهِ وَسَلَّمَ): "إِنَّ اللَّهَ سَمِعَ بِصِيرٍ * الَّذِينَ يُظَاهِرُونَ مِنْكُمْ مِنْ نِسَائِهِمْ مَا هُنَّ أُمَّهَاتِهِمْ إِنْ أُمَّهَاتُهُمْ إِلَّا اللَّائِي وَلَدْنَهُمْ وَ إِنَّهُمْ لَيَقُولُونَ مُنْكَرًا مِنَ الْقَوْلِ وَ زُورًا وَ إِنَّ اللَّهَ لَعَفُؤٌ غَفُورٌ."

រស្មីលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ មានព្រះវចនៈថា៖ "អល់ឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ មិនបានដាក់មកឲ្យខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآلِهِ នូវព្រះគម្ពីរដែលឲ្យខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآលِهِ អាចវិនិច្ឆ័យរវាងអ្នកនិងស្វាមីអ្នកបាននោះទេ ។ ខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآلِهِ មិនចូលចិត្តនិយាយផ្ដេសផ្ដាសទេ ។" ដូច្នោះនាងយំស្រែក ប្តឹងអល់ឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ និងព្រះសាស្ដា صَلَّى اللَّهُ عَلَيْهِ وَآلِهِ ព្រះអង្គ ហើយបានចាកចេញ ។ អល់ឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ បានឮនាងតវ៉ាដាក់រស្មីលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ អំពីស្វាមីនាងនិងការក្តួញក្តែរបស់នាង ។ ដូច្នោះព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ បានដាក់មកក្នុងគូរអានថា *ដោយនូវព្រះនាមអល់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។ [៥៨:១] អល់ឡោះហ្ន៎បានឮសំដីរបស់ស្រីដែលបានសន្ទនាជាមួយអ្នកអំពីស្វាមីនាងនាងបានប្តឹងអល់ឡោះហ្ន៎ ។ អល់ឡោះហ្ន៎ទ្រង់សវនាការការចរចារបស់ពួកអ្នកទាំងពីរ មានន័យថាសម្តីរបស់នាងអំពីស្វាមីនាងដែលថ្លែងប្រាប់រស្មីលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ។ ការពិតអល់ឡោះហ្ន៎ទ្រង់សវនាការទ្រង់ទស្សនាការ ។ [៥៨:២] បណ្ដាអ្នកក្នុងចំណោមពួកអ្នកដែលចាត់ទុកភរិយាខ្លួនថាមិនស្របច្បាប់សម្រាប់ខ្លួន ដោយថាពួកនាងដូចម្ដាយខ្លួននោះ ពួកនាងពុំមែនម្ដាយពួកគេទេ ។ ស្ត្រីដែលបានឲ្យកំណើតពួកគេទេដែលជាមាតារបស់ពួកគេនោះ ។ ការពិតពួកគេបាននិយាយសំដីអាក្រក់និងខុសឆ្គង ។ ពិតណាស់ អល់ឡោះហ្ន៎ទ្រង់មានខន្តី ព្រះអង្គអភ័យទោស ។*

فَبَعَثَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آله) إِلَى الْمَرْأَةِ فَأْتَتْهُ، فَقَالَ لَهَا: حَيْثُنِي بَرَّوْجِكِ فَأَتْتَهُ بِهِ، فَقَالَ لَهُ: أَ قُلْتَ لِامْرَأَتِكَ هَذِهِ: أَنْتِ عَلَيَّ حَرَامٌ كَظَهَرِ أُمِّي؟ قَالَ: قَدْ قُلْتُ لَهَا ذَلِكَ، فَقَالَ لَهُ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آله): قَدْ أَنْزَلَ اللَّهُ عَزَّ وَ جَلَّ فِيكَ وَ فِي امْرَأَتِكَ قُرْآنًا، فَقَرَأَ عَلَيْهِ مَا أَنْزَلَ اللَّهُ مِنْ قَوْلِهِ: قَدْ سَمِعَ اللَّهُ إِلَى قَوْلِهِ تَعَالَى: "إِنَّ اللَّهَ لَعَمُّو عَمُورٌ" فَضَمَّ امْرَأَتَكَ إِلَيْكَ، فَإِنَّكَ قَدْ قُلْتَ مُنْكَرًا مِنَ الْقَوْلِ وَ زُورًا قَدْ عَفَا اللَّهُ عَنْكَ وَ عَفَرَ لَكَ، فَلَا تَعُدُّ، فَانصَرَفِ الرَّجُلُ وَ هُوَ نَادِمٌ عَلَى مَا قَالَ لِامْرَأَتِهِ.

រស្មីលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ក៏បានឲ្យគេទៅហៅស្ត្រីនោះមកជួបព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ។ គាត់ក៏បានមកជួបព្រះសាស្ដា صَلَّى اللَّهُ عَلَيْهِ وَآلِهِ ។ ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ បានប្រាប់គាត់ថា៖ "ចូរអ្នកនិងស្វាមីអ្នកមកជួបខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ។" គាត់ក៏បានមកជួបព្រះសាស្ដា صَلَّى اللَّهُ عَلَيْهِ وَآلِهِ ជាមួយស្វាមីគាត់ ។ ព្រះសាស្ដា صَلَّى اللَّهُ عَلَيْهِ وَآلِهِ បានប្រាប់បុរសនោះថា៖ "លោកបានថា "នាងត្រូវហាមសម្រាប់ខ្ញុំដូចខ្លួនម្ដាយខ្ញុំ" មែនទេ ?" បុរសនោះបានទូលថា៖ "ទូលបង្គំបានថាបែបនេះមែន ។" ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ក៏បានប្រាប់គាត់ថា៖ "អល់ឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ បានបើកឲ្យដឹងអំពីលោកនិងភរិយាលោកនៅក្នុងគូរអាន ។" ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ក៏បានសូត្រឲ្យគាត់ស្តាប់នូវព្រះបន្ទូលអល់ឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ដែលបានបើកឲ្យដឹងនោះ ថា៖ [៥៨:១] *អល់ឡោះហ្ន៎ទ្រង់សវនាការរហូតដល់ [៥៨:២] ពិតណាស់ អល់ឡោះហ្ន៎ទ្រង់មានខន្តី ព្រះអង្គទ្រង់អភ័យទោស ។* "ដូច្នោះខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ផ្សះផ្សាលោកនិងភរិយាលោកឲ្យជាគ្នាវិញ ព្រោះលោកបាន និយាយសំដីអាក្រក់និងខុសឆ្គង អល់ឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ បានអត់ឱនឲ្យលោកនិងលើកទោសឲ្យលោក ។ ដូច្នោះចូរលោកកុំធ្វើបែបនេះទៀត ។" បុរសរូបនោះបានត្រឡប់ទៅវិញពោរពេញដោយ វិប្បដិសារីដែលខ្លួនបានប្រព្រឹត្តលើភរិយាខ្លួននោះ ។

وَ كَرِهَ اللَّهُ ذَلِكَ لِلْمُؤْمِنِينَ بَعْدُ، فَأَنْزَلَ اللَّهُ عَزَّ وَ جَلَّ: "وَ الَّذِينَ يُظَاهِرُونَ مِنْكُمْ مِنْ نِسَائِهِمْ ثُمَّ يَعُودُونَ لِمَا قَالُوا" يَعْنِي لِمَا قَالَ الرَّجُلُ لِامْرَأَتِهِ: أَنْتِ عَلَيَّ حَرَامٌ كَظَهَرِ أُمِّي؛ قَالَ: فَمَنْ قَالَهَا بَعْدَ مَا عَفَا اللَّهُ وَ عَفَرَ لِلرَّجُلِ الْأَوَّلِ، فَإِنَّ عَلَيْهِ: "فَتَخْرِيرُ رَقَبَةٍ مِنْ قَبْلِ أَنْ يَتَمَاسَا" يَعْنِي مُجَامَعَتَهَا "ذَلِكَ تُوعِظُونَ بِهِ وَ اللَّهُ بِمَا تَعْمَلُونَ خَبِيرٌ" * فَمَنْ لَمْ يَجِدْ فَصِيَامًا شَهْرَيْنِ مُتَتَابِعَيْنِ مِنْ قَبْلِ أَنْ يَتَمَاسَا فَمَنْ لَمْ يَسْتَطِعْ فَاطْعَامَ سِتِّينَ مِسْكِينًا" فَجَعَلَ اللَّهُ عِقَابَهُ مَنْ ظَاهَرَ بَعْدَ الظَّهْرِ هَذَا، وَ قَالَ: "ذَلِكَ لِتُؤْمِنُوا بِاللَّهِ وَ رَسُولِهِ وَ تَلْكَ حُدُودُ اللَّهِ" فَجَعَلَ اللَّهُ عَزَّ وَ جَلَّ هَذَا حَدَّ الظَّهَارِ».

អល់ឡោះហ្ន៎ មិនសព្វព្រះហឫទ័យអ្នកមានសទ្ធាដែលធ្វើបែបនេះទេ បន្ទាប់ពីនោះ ។ ដូច្នោះ អល់ឡោះហ្ន៎ បានបើកឲ្យដឹងថា [៥៨:៣] បណ្តាអ្នកដែលចាត់ទុកភរិយាខ្លួនថាមិនស្របច្បាប់សម្រាប់ ខ្លួន ដោយថាពួកនាងដូចម្តាយខ្លួន ហើយពួកគេត្រឡប់ពាក្យសំដីវិញ មានន័យថាពាក្យដែលបុរសបាន ថាចំពោះភរិយាខ្លួនថា៖ "នាងត្រូវហាមសម្រាប់ខ្ញុំដូចខ្នងម្តាយខ្ញុំ" ។ ដូច្នោះបុគ្គលណាបានថាបែបនេះ ក្រោយពីអល់ឡោះហ្ន៎ បានលើកលែងទោសឲ្យបុរសដំបូងនោះហើយ ត្រូវដោះលែងទោស៖ ម្នាក់ឲ្យ មានសិរីភាពសិន មុននឹងអ្នកទាំងពីរមានទំនាក់ទំនងគ្នាវិញ មានន័យថាមុននឹងរួមដំណេកជាមួយនាង វិញបាន ។ គេរំលឹកពួកគេឲ្យប្រព្រឹត្តដូច្នោះឯង ។ អល់ឡោះហ្ន៎ ទ្រង់ញ្ញាណនូវអ្វីដែលពួកអ្នកប្រព្រឹត្ត ។ [៥៨:៤] បុគ្គលណាដែលពុំមានលទ្ធភាពទេ ចូរឲ្យបុគ្គលនោះកាន់សីលអត់អាហារពីរខែជាប់គ្នា មុននឹង អ្នកទាំងពីរមានទំនាក់ទំនងគ្នាវិញ ។ តែបើអ្នកណាមួយពុំមានលទ្ធភាពអាចធ្វើដូច្នោះបានទេ ចូរឲ្យអ្នក នោះផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់ ។ ដូច្នោះ អល់ឡោះហ្ន៎ ដាក់ទោសបុគ្គលណាដែល ធ្វើបែបនេះក្រោយពីត្រូវហាមហើយ ។ ហើយព្រះអង្គ មានព្រះបន្ទូលថា៖ ទាំងនេះដើម្បីពួកអ្នកនឹង មានសទ្ធាចំពោះអល់ឡោះហ្ន៎និងចំពោះព្រះសាសនៈទូតព្រះអង្គ ។ នេះគឺក្របខ័ណ្ឌរបស់ អល់ឡោះហ្ន៎ ។ ដូច្នោះអល់ឡោះហ្ន៎ បានធ្វើឲ្យមានក្របខណ្ឌលើរឿងនេះ (គឺការលែងលះដោយថា៖ "នាងត្រូវហាមសម្រាប់ខ្ញុំដូចខ្នងម្តាយខ្ញុំ" (الظهار) ។

قَالَ حُمُرَانُ: قَالَ أَبُو جَعْفَرٍ (عَلَيْهِ السَّلَامُ): «وَلَا يَكُونُ ظَهْرًا فِي يَمِينٍ، وَلَا فِي إِضْرَارٍ، وَلَا فِي غَضَبٍ، وَلَا يَكُونُ ظَهْرًا إِلَّا عَلَى طَهْرٍ بَعْدَ جَمَاعٍ بِشَهَادَةِ شَاهِدَيْنِ مُسْلِمَيْنِ»... (الكافي : جزء ٦ صَفْحَة ١٥٢ حَدِيث ١ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة : ٣١٠ حَدِيث ٩٩ / ١٠٥٠)

ហ្ន៎ បានថា អាធូ យ៉ាក្តុហ្ន៎ មានវចនៈថា៖ "មិនទៅជាស្ត្រីហ្ន៎ (الظهار) ទេនៅក្នុងការស្បថសច្ចា មិនទៅជាស្ត្រីហ្ន៎ទេនៅក្នុងពេលឈឺចាប់ មិនទៅជាស្ត្រីហ្ន៎ទេនៅក្នុងពេលខឹង មិនទៅជាស្ត្រីហ្ន៎ទេ រៀងរាល់តែបរិសុទ្ធដោយពុំបានរួមដំណេក ដោយមានកសិណសាក្សីមុស្លីមពីរនាក់ ។" (الكافي : 6 / 152)

علي بن إبراهيم، قَالَ: كَانَ سَبَبَ نُزُولِ هَذِهِ السُّورَةِ، أَنَّهُ أَوَّلَ مَنْ ظَاهَرَ فِي الْإِسْلَامِ كَانَ رَجُلًا يُقَالُ لَهُ أَوْسُ بْنُ الصَّامِتِ مِنَ الْأَنْصَارِ، وَكَانَ شَبِيحًا كَبِيرًا، فَعَضِبَ عَلَى أَهْلِهِ يَوْمًا، فَقَالَ لَهَا: أَنْتِ عَلَيَّ كَظْهَرِ أُمِّي، ثُمَّ نَدِمَ عَلَى ذَلِكَ، قَالَ: وَكَانَ الرَّجُلُ فِي الْجَاهِلِيَّةِ إِذَا قَالَ لِأَهْلِهِ: أَنْتِ عَلَيَّ كَظْهَرِ أُمِّي، حُرِّمَتْ عَلَيْهِ آخِرُ الْأَبْدِ،

អាធូ ប៊ិន អ៊ីបរ៉ូហ្ន៎ (នៅក្នុងតាហ្ន៎សៀវភូមី) បានថាមូលហេតុដែលស៊ីរ៉ា: ៥៨នេះត្រូវដាក់ចុះមកគឺ បុគ្គលដំបូងបង្អស់ដែលធ្វើស្ត្រីហ្ន៎ (គឺលែងលះភរិយាដោយថា៖ "នាងត្រូវហាមសម្រាប់ខ្ញុំដូចខ្នងម្តាយ ខ្ញុំ") នៅក្នុងសាសនាអាល់-អ៊ីស្លាម ។ គាត់មានឈ្មោះថា អេស័ ប៊ិន អាល់-ស្វ័មីត ជាបុរសអាន់ស្យា គាត់ជាមនុស្សរឹងចំណាស់ ។ ថ្ងៃមួយគាត់ខឹងភរិយាគាត់ បាននិយាយដាក់គាត់ថា៖ "នាងត្រូវហាម សម្រាប់ខ្ញុំដូចខ្នងម្តាយខ្ញុំ ។" បន្ទាប់ពីនេះគាត់បានស្តាយក្រោយ ។ កាលពីសម័យអរិជ្ជា ពេលណា បុរសណាបាននិយាយដាក់ប្រពន្ធខ្លួនឯងថា៖ "នាងត្រូវហាមសម្រាប់ខ្ញុំដូចខ្នងម្តាយខ្ញុំ" ពេលនោះនាង នោះត្រូវហាមសម្រាប់បុរសនោះតរៀងទៅ ។

وَقَالَ أَوْسٌ لِأَهْلِهِ: يَا حَوْلَهُ! إِنَّا كُنَّا نَحْرُمُ هَذَا فِي الْجَاهِلِيَّةِ، وَ قَدْ آتَانَا اللَّهُ الْإِسْلَامَ، فَأَدْهَبِي إِلَى رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ فَسَلِّمِيهِ

عَنْ ذَلِكَ، فَأَتَتْ حَوَّلَةَ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَآلِهِ، فَقَالَتْ: يَا رَسُولَ اللَّهِ إِنَّ أَوْسَ بْنَ الصَّامِتِ هُوَ زَوْجِي وَ أَبُو
وُلْدِي وَ ابْنُ عَمِّي، فَقَالَ لِي: أَنْتِ عَلَيَّ كَظَهْرِ أُمِّي. وَ كُنَّا نَحْرِمُ ذَلِكَ فِي الْجَاهِلِيَّةِ، وَ قَدْ أَنَا اللَّهُ بِالْإِسْلَامِ بِكَ. فَأَنْزَلَ اللَّهُ السُّورَةَ. **
(تفسير القمّي: جزء ٢ صفحة ٣٥٣، البرهان في تفسير القرآن الجزء: ٥ صفحة: ٣١٢ حديث / ١٠٥٣)

អោស៍បានប្រាប់ប្រពន្ធគាត់ថា: "ខ្មៅឡាស៊ុអីយ គេតែងតែហាមធ្វើបែបនេះនាសម័យអរិជ្ជា ។
អល់ឡោះហ្ម៉ា^ﷺបាននាំមកឲ្យយើងនូវសាសនាអ៊ីស្លាម ។ ដូច្នេះនាងទៅជួបរស្មីលុលឡោះហ្ម៉ា^ﷺ សួរ
ព្រះអង្គ^ﷺអំពីរឿងនេះ ។" ខ្មៅឡាស៊ុក៏បានមកជួបរស្មីលុលឡោះហ្ម៉ា^ﷺ បានទូលថា: "សូមឲ្យឪពុក
ម្តាយខ្ញុំម្ចាស់បានធ្វើពលីកម្មដើម្បីព្រះអង្គ^ﷺ ។ រស្មីលុលឡោះហ្ម៉ា^ﷺអីយ! អោស៍ ប៊ិន អាល់-ស្មីមីត
ជាស្វាមីខ្ញុំម្ចាស់ ជាឪពុករបស់កូនៗខ្ញុំម្ចាស់ ជាបងប្អូនជីដូនមួយខ្ញុំម្ចាស់ ។ គាត់បាននិយាយដាក់ខ្ញុំម្ចាស់
ថា: "នាងត្រូវហាមសម្រាប់ខ្ញុំដូចខ្ញុំម្ចាស់ម្តាយខ្ញុំ ។" គេតែងតែហាមយើងធ្វើបែបនេះក្នុងសម័យអរិជ្ជា
ហើយអល់ឡោះហ្ម៉ា^ﷺបាននាំមកឲ្យយើងនូវសាសនាអ៊ីស្លាមដោយព្រះអង្គ^ﷺ ។" ដូច្នេះហើយបានជា
អល់ឡោះហ្ម៉ា^ﷺដាក់មកនូវសូរ៉ា: ៥៨ នេះ ។" (تفسير القمّي 2: 353)

إِنَّ الَّذِينَ يُجَادُونَ اللَّهَ وَرَسُولَهُ كَمَا كُفِتُوا كَمَا كُفِيَ الَّذِينَ مِنْ قَبْلِهِمْ وَقَدْ أَنْزَلْنَا آيَاتٍ بَيِّنَاتٍ وَلِلْكَافِرِينَ
عَذَابٌ مُهِينٌ ﴿٥٨﴾

៥. ជនណាដែលប្រឆាំង[បញ្ជា]អល់ឡោះហ្ម៉ានិងព្រះសាសនៈទូតព្រះអង្គ ជននោះនឹងត្រូវបង្ក្រាបដូច
ជនក្នុងសម័យមុនពួកគេត្រូវបង្ក្រាបដែរ ។ យើងបានប្រទានចុះមកនូវព្រះសញ្ញាដាក់ច្បាស់ ។ ជន
បដិសេធសទ្ធានឹងត្រូវទទួលទោសដ៏ទាបថោក ។

يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيُنَبِّئُهُمْ بِمَا عَمِلُوا أَحْصَاهُ اللَّهُ وَنَسُوهُ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ ﴿٥٩﴾

៦. ថ្ងៃដែលអល់ឡោះហ្ម៉ានឹងឲ្យពួកគេទាំងអស់គ្នារស់ឡើងវិញ ព្រះអង្គនឹងឲ្យពួកគេដឹងអ្វីដែលពួកគេ
បានសាង ។ អល់ឡោះហ្ម៉ាបានកត់ត្រាវាទុក តែពួកគេបានភ្លេចវា ។ អល់ឡោះហ្ម៉ាជាសាក្សីលើសព្វ
សារពើ ។

أَلَمْ تَرَ أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَوَاتِ وَمَا فِي الْأَرْضِ مَا يَكُونُ مِنْ نَجْوَىٰ ثَلَاثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا
هُوَ سَادِسُهُمْ وَلَا آدْنَىٰ مِنْ ذَلِكَ وَلَا أَكْثَرَ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا ثُمَّ يُنَبِّئُهُمْ بِمَا عَمِلُوا يَوْمَ الْقِيَامَةِ إِنَّ
اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ ﴿٦٠﴾

៧. អ្នកមិនដឹងទេថាអល់ឡោះហ្ម៉ាទ្រង់ញាណអ្វីដែលមាននៅលើមេឃ និងអ្វីដែលមាននៅលើដី ? ពុំ
មានការប្រជុំសម្ងាត់ណាមួយដែលមានមនុស្សបីនាក់ដោយឥតមានព្រះអង្គជាបុគ្គលទីបួនឡើយ ពុំ
មានការប្រជុំសម្ងាត់ណាមួយដែលមានមនុស្សប្រាំនាក់ ដោយឥតមានព្រះអង្គជាបុគ្គលទីប្រាំមួយ
ឡើយ ។ ទោះបីតិចឬច្រើនជាងនោះក៏ដោយ ក៏ព្រះអង្គទ្រង់នៅជាប់ជាមួយពួកគេ ទោះបីពួកគេ
នៅទីណាក៏ដោយ ។ បន្ទាប់មក នាថ្ងៃជំនុំជម្រះ ព្រះអង្គនឹងឲ្យពួកគេដឹងនូវអ្វីដែលពួកគេបាន
សាង ។ ពិតណាស់ អល់ឡោះហ្ម៉ាទ្រង់ញាណសព្វសារពើ ។

អតិប្បាយអាយ៉ាស្យា ៥-៧

عَنْ عَلِيِّ بْنِ الْحُسَيْنِ، عَنْ عَلِيِّ بْنِ أَبِي حَمْزَةَ، عَنْ أَبِي بصيرٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، فِي قَوْلِ اللَّهِ عَزَّ وَ جَلَّ: "مَا يَكُونُ مِنْ نَجْوَى ثَلَاثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا هُوَ سَادِسُهُمْ وَلَا أَدْنَى مِنْ ذَلِكَ وَلَا أَكْثَرَ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا ثُمَّ يُنَبِّئُهُمْ بِمَا عَمِلُوا يَوْمَ الْقِيَامَةِ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ". قَالَ: «تَرَكْتُ هَذِهِ الْآيَةَ فِي فَلَانٍ، وَ فَلَانٍ، وَ أَبِي عُبَيْدَةَ بْنِ الْجَرَّاحِ، وَ عَبْدِ الرَّحْمَنِ بْنِ عَوْفٍ، وَ سَالِمٍ مَوْلَى أَبِي حُدَيْفَةَ، وَ الْمَغِيرَةَ بْنِ شُعْبَةَ، حَيْثُ كَتَبُوا الْكِتَابَ بَيْنَهُمْ، وَ تَعَاهَدُوا وَ تَوَافَقُوا: لَعْنُ مَضَى مُحَمَّدًا لَا تَكُونُ الْخِلَافَةَ فِي بَنِي هَاشِمٍ وَ لَا النَّبُوَّةَ أَبَدًا، فَأَنْزَلَ اللَّهُ عَزَّ وَ جَلَّ فِيهِمْ هَذِهِ الْآيَةَ». (الكافي : جزء ٨ صَفْحَة ١٧٩ حَدِيث ٢)

[...]ព្រះបន្ទូលអស់ឡោះហ្ន៎ [៥៨:៧] ពុំមានការប្រជុំសម្ងាត់ណាមួយដែលមានមនុស្សបីនាក់ដោយ ឥតមានព្រះអង្គជាបុគ្គលទីបួនឡើយ ពុំមានការប្រជុំសម្ងាត់ណាមួយដែលមានមនុស្សប្រាំនាក់ដោយ ឥតមានព្រះអង្គជាបុគ្គលទីប្រាំមួយឡើយ ។ ទោះបីតិចឬច្រើនជាងនោះក៏ដោយ ក៏ព្រះអង្គទ្រង់នៅជាប់ ជាមួយពួកគេ ទោះបីពួកគេនៅទីណាក៏ដោយ ។ បន្ទាប់មក នាថ្ងៃជំនុំជម្រះ ព្រះអង្គនឹងឲ្យពួកគេដឹងនូវ អ្វីដែលពួកគេបានសាង ។ ពិតណាស់ អស់ឡោះហ្ន៎ទ្រង់ញាណសព្វសារពើរ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈ ថា៖ "អាយ៉ាស្យានេះត្រូវបើកឲ្យដឹងសំដៅទៅលើបុគ្គលនេះមួយនិងបុគ្គលនេះមួយ (អាហ្និ បាការ និង អ៊ូម៉ារ), អាហ្និ អ៊ូបៃដ្យាស្យា អាល់-យ៉ាវរ៉ាហ្ន៎, អាប់ខុលរ៉ាហ្ន៎ម៉ាន ប៊ិន អេហ្ន៎ហ្ន៎, សាលិម ម៉ៅឡា អាហ្និ ហ្ន៎ស្យាស្យាស្យា, អាល់-មូគីរ៉ាហ្ន៎ ប៊ិន ស្យាដ្យាស្យា កាលពួកគេបានកត់ត្រាសេចក្តីប្តេជ្ញាធ្វើកិច្ចព្រមព្រៀងរួម គំនិតគ្នាប្រសិនបើមួយ្យាម៉ាដ្យា ^{صلوات الله عليه والسلام} ចូលទិវង្គតទៅ ពួកគេនឹងមិនបណ្តោយឲ្យខ័លីហ្ន៎ស្យានិងតំណែង សាស្តាទៅឯពួកហ្ន៎ស្យាមជាដាច់ខាត ។ ដូច្នេះអស់ឡោះហ្ន៎បានដាក់អាយ៉ាស្យានេះមកស្តីអំពីពួកគេនេះ ឯង ។"

قَالَ قُلْتُ قَوْلُهُ عَزَّ وَ جَلَّ "أَمْ أَبْرَمُوا أَمْرًا فَإِنَّا مُبْرِمُونَ أَمْ يَحْسَبُونَ أَنَّا لَا نَسْمَعُ سِرَّهُمْ وَ نَجْوَاهُمْ بَلَى وَ رُسُلُنَا لَدَيْهِمْ يَكْتُبُونَ" قَالَ وَ هَاتَانِ الْآيَتَانِ نَزَلَتَا فِيهِمْ ذَلِكَ الْيَوْمَ قَالَ أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) لَعَلَّكَ تَرَى أَنَّهُ كَانَ يَوْمٌ يُشْبِهُ يَوْمَ كُتِبَ الْكِتَابُ إِلَّا يَوْمَ قُتِلَ الْحُسَيْنُ (عَلَيْهِ السَّلَامُ) وَ هَكَذَا كَانَ فِي سَابِقِ عِلْمِ اللَّهِ عَزَّ وَ جَلَّ الَّذِي أَعْلَمَهُ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) أَنْ إِذَا كُتِبَ الْكِتَابُ قُتِلَ الْحُسَيْنُ وَ خَرَجَ الْمُلْكُ مِنْ بَنِي هَاشِمٍ فَقَدْ كَانَ ذَلِكَ كُلُّهُ (الكافي - الجزء : ٨ : صفحة : ١٧٩)

លោកបានថាខ្ញុំបានទូលថា៖ "ព្រះបន្ទូលអស់ឡោះហ្ន៎ [៥៨:៧៩] ឬពួកគេបានរៀបចំផែនការមួយ ? តែការពិតយើងជាអ្នករៀបចំផែនការ ។ [៥៨:៨០] ឬពួកគេគិតថាយើងមិនព្រមទាក់ទងនិងការសន្ទនា សម្ងាត់របស់ពួកគេ ? [យើង]ព្រ ! បណ្តាប្រសិទ្ធិយើងនៅជាមួយពួកគេកត់ត្រាទុក ។" ព្រះអង្គ ^{صلوات الله عليه والسلام} មាន វចនៈថា៖ "អាយ៉ាស្យាទាំងពីរនេះត្រូវដាក់ចុះមកសំដៅទៅលើបុគ្គលទាំងនោះ[ដែរ]ក្នុងថ្ងៃនោះ ។" អាហ្និ អាប់ខុលឡោះហ្ន៎ ^{صلوات الله عليه والسلام} មានវចនៈថា៖ "សង្ឃឹមថាលោកនឹងឃើញថាថ្ងៃចុះកិច្ចព្រមព្រៀងជា លាយលក្ខណ៍អក្សរនោះមិនដូចថ្ងៃណាក្រៅពីថ្ងៃ អាល់-ហ្ន៎ស្យាស្យា ^{صلوات الله عليه والسلام} ធ្វើលើកម្មដោយលះបង់ព្រះជន្ម នោះទេ ។ ដូច្នេះនេះគឺការដឹងមុនរបស់អស់ឡោះហ្ន៎ដែលព្រះអង្គ ^{صلوات الله عليه والسلام} បានបើកព្រះសាសនៈទុត ^{صلوات الله عليه والسلام} ជ្រាប គឺ៖ កាលណាការព្រមព្រៀងគ្នាបានចុះជាលាយលក្ខណ៍អក្សរ កាលនោះ អាល់-ហ្ន៎ស្យាស្យា ^{صلوات الله عليه والسلام} នឹងបានលះបង់ព្រះជន្មដោយទុក្ខរកម្ម អំណាចគ្រប់គ្រងនឹងរហូតពី បាន ហ្ន៎ស្យាស្យា ។ ដូច្នេះអ្វីៗទាំងនេះ បានកើតឡើង ។" (الكافي ٤٣:79-80 : 8 / 179 / 202 ឬ 14650 ឬ 202 / 179 : 8 (الكافي) 1)

عَلِيُّ بْنُ إِبْرَاهِيمَ، قَالَ: أَحْبَبْنَا أَحْمَدَ بْنَ إِدْرِيسَ، عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنْ عَلِيِّ بْنِ الْحَكَمِ، عَنْ أَبِي بَكْرٍ الْخَضْرَمِيِّ وَ بَكْرِ بْنِ أَبِي بَكْرٍ، قَالَ: حَدَّثَنَا سُلَيْمَانُ بْنُ خَالِدٍ، قَالَ: سَأَلْتُ أَبَا جَعْفَرٍ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: «إِنَّمَا النَّجْوَى مِنَ الشَّيْطَانِ»، قَالَ: «الثَّانِي» وَ قَوْلُهُ تَعَالَى: «مَا يَكُونُ مِنْ نَجْوَى ثَلَاثَةٍ إِلَّا هُوَ رَابِعُهُمْ»، قَالَ: «فُلَانٌ وَ ابْنُ فُلَانٍ أَمِيهُمُ، حِينَ اجْتَمَعُوا فَدَخَلُوا الْكُعْبَةَ، فَكَتَبُوا بَيْنَهُمْ كِتَابًا: إِنَّ مَاتَ مُحَمَّدٌ أَنْ لَا يَزْجَعَ الْأَمْرُ فِيهِمْ أَبَدًا». (تفسير القمّي : جزء ٢ صَفْحَة ٣٥٦ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة : ٣١٤ حَدِيث ٩٩ / ١٠٥٥٨)

[...] សូរ្យវិទ្យា ម៉ាន ប៊ិន ខ្ញុំលិដ្ឋបានថាខ្ញុំបានសួរ អាហ្វិ យ្យាភ្នំហ្វារ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអស់ឡោះហ្វិ ^{وَعَنْ} [៥៨:១០] ការប្រជុំសម្ងាត់មកពីមារស្មៃកូន ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "បុគ្គលទីពីរ (អ៊ីម៉ារ) ។" ព្រះបន្ទូលអស់ឡោះហ្វិ ^{وَعَنْ} [៥៨:៧] ពុំមានការប្រជុំសម្ងាត់ណាមួយដែលមានមនុស្សបីនាក់ដោយឥតមានព្រះអង្គជាបុគ្គលទីបួនឡើយ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "បុគ្គលនេះមួយនិងបុគ្គលនេះមួយ (អាហ្វិ បាការ និង អ៊ីម៉ារ) ហើយកូនប្រុសរបស់បុគ្គលនេះមួយ (អ្នកបង្កប់ហ្វិម៉ាន អ៊ីបន្ទ អេហ្វហ្វិ) ជាមេខ្លោងពួកគេកាលពួកគេប្រជុំគ្នាហើយចូលទៅក្នុងកាត់បាស្យ ។ ពួកគេបានកត់ត្រាធ្វើកិច្ចព្រមព្រៀងគ្នារួមចិត្តគំនិតគ្នាថាបើម្នាក់ម៉ាដ្ឋ ^{عَلَيْهِ وَاللَّهِ} ចូលទីវង្គត ពួកគេនឹងមិនបណ្តោយឲ្យអំណាចវិលត្រឡប់ទៅពួកគេនោះវិញជាដាច់ខាត ។" (تفسير القمّي 2: 356)

* فِي مَجْمَعِ الْبَيَانِ وَ جَاءَ فِي الْحَدِيثِ أَنَّ النَّبِيَّ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ قَالَ: أُمَّتِي وَمَا أَحْبَبْتُهَا؟ قَالُوا: اللَّهُ وَ رَسُولُهُ أَغْلَمُ، قَالَ: أَحْبَبْتُهَا أَنْ تَشْهَدَ عَلَيَّ كُلِّ عَبْدٍ وَ أُمَّةٍ بِمَا عَمِلُوا عَلَيَّ طَهْرَهَا، تَقُولُ: عَمِلَ كَذَا وَ كَذَا وَ يَوْمَ كَذَا وَ كَذَا فَهَذَا أَحْبَبْتُهَا. (تفسير نور الثقلين : جزء ٥ صَفْحَة ٦٤٩)

* នៅក្នុង[សាត្រា] ម៉ាដ្ឋម៉ាភ្នំ អាល់-បាយ៉ាន មានចែងនៅក្នុងហ្វាដ្ឋិស្ត្រូមួយថាព្រះសាស្តា ^{عَلَيْهِ وَاللَّهِ} មានព្រះវចនៈថា៖ "អស់លោកដឹងទេថា "ដំណឹងវា" (គឺដំណឹងរបស់ផែនដី) ជាអ្វី?" ពួកគេបានថា៖ "អស់ឡោះហ្វិ ^{وَعَنْ} និងព្រះសាសនៈទូត ^{عَلَيْهِ وَاللَّهِ} ព្រះអង្គ ^{وَعَنْ} ដឹងជាងគេ ។" ព្រះអង្គ ^{عَلَيْهِ وَاللَّهِ} មានព្រះវចនៈថា៖ "ដំណឹងវា គឺកសិណសាក្សីថ្កោលទោសបាវគ្រប់រូបនិងសហគមន៍ ដែលបានធ្វើអំពើនីមួយៗនៅលើខ្នងវា (គឺផែនដី) ។ វា (គឺផែនដី) នឹងថា៖ "ទង្វើនេះមួយត្រូវបានប្រព្រឹត្តក្នុងថ្ងៃនេះមួយ នេះគឺដំណឹងរបស់វា (គឺដំណឹងរបស់ផែនដី) ។" (تفسير نور الثقلين 5: 649)

أَلَمْ تَرَ إِلَى الَّذِينَ نُهُوا عَنِ النَّجْوَى ثُمَّ يَعُودُونَ لِمَا نُهُوا عَنْهُ وَيَتَنَجَّوْنَ بِالْآثِمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَإِذَا جَاءُوكَ حَيَّوْكَ بِمَا لَمْ يُحْيِكَ بِهِ اللَّهُ وَيَقُولُونَ فِي أَنْفُسِهِمْ لَوْلَا يُعَذِّبُنَا اللَّهُ بِمَا نَقُولُ حَسْبُهُمْ جَهَنَّمُ يَصَلَوْنَهَا فَبِئْسَ الْمَصِيرُ ﴿٥٨﴾

៨. អ្នកមិនបានឃើញទេ ជនដែលត្រូវហាមប្រជុំសម្ងាត់ បន្ទាប់មកពួកគេបានបែរមកធ្វើអ្វីដែលត្រូវហាមលើពួកគេ ពួកគេបានប្រជុំសម្ងាត់ដើម្បីសាងបាបកម្ម ល្បួនពាននិងល្មើសបង្គាប់ព្រះសាសនៈទូត ? ពេលពួកគេមករកអ្នក ពួកគេគំនាប់អ្នកដោយអ្វីដែលអស់ឡោះហ្វិពុំដែលបានគំនាប់អ្នកឡើយ ដោយនិយាយក្នុងចិត្តថា៖ "ហេតុអ្វីអស់ឡោះហ្វិមិនធ្វើទោសយើងដោយសារពាក្យដែលយើងបាននិយាយនោះ?" នរកគ្រប់គ្រាន់សម្រាប់ពួកគេ ពួកគេនឹងឆេះនៅក្នុងនោះ វាជាទីដៅ

អាណុំ ១

អធិប្បាយអាណុំសុំ ៨

عَلِيٌّ بْنُ إِبْرَاهِيمَ، فِي قَوْلِهِ: "أَلَمْ تَرَ إِلَى الَّذِينَ نُهُوا عَنِ النَّجْوَى ثُمَّ يُعَادُونَ لِمَا نُهُوا عَنْهُ"، قَالَ: كَانَ أَصْحَابُ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) يَأْتُونَ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) فَيَسْأَلُونَهُ أَنْ يَسْأَلَ اللَّهَ لَهُمْ، وَكَانُوا يَسْأَلُونَ مَا لَا يَجِلُّ لَهُمْ، فَأَنْزَلَ اللَّهُ «وَيَتَنَاجَوْنَ بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَةِ الرَّسُولِ»، وَ قَوْلُهُمْ لَهُ إِذَا أَنْتَ: أَنْعِمَ صَبَاحًا، وَ أَنْعِمَ مَسَاءً، وَ هِيَ تَحِيَّةُ أَهْلِ الْجَاهِلِيَّةِ، فَأَنْزَلَ اللَّهُ «وَ إِذَا جَاؤُكَ حَيُّوكَ بِمَا لَمْ يُحَيِّكَ بِهِ اللَّهُ» فَقَالَ لَهُمْ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): وَ قَدْ أَبَدَلْنَا اللَّهُ بِحَيِّرٍ مِنْ ذَلِكَ تَحِيَّةَ أَهْلِ الْجَنَّةِ «السَّلَامُ عَلَيْكُمْ». (تفسير القمي: ج ٢ ص ٣٥٤، الرهان في تفسير القرآن الجزء: ٥ : صَفْحَة : ٣١٤ : حديث ١٠٥٥٩)

អំពីព្រះបន្ទូលអល់ឡោះហ្វាត្យាដ័រ [៥៨:៨] អ្នកមិនបានឃើញទេ ជនដែលត្រូវហាមប្រជុំសម្ងាត់ បន្ទាប់មកពួកគេបានបែរមកធ្វើអ្វីដែលត្រូវហាមលើពួកគេ អាលី ប៊ិន អ៊ីប្រាហ៊ីមបានថា: "បណ្តាសារក របស់រស្មីលុលឡោះហ្វាត្យាដ័របានមកជួបព្រះអង្គ សូមឲ្យព្រះអង្គជួយសូមអល់ឡោះហ្វាត្យាដ័រ ពួកគេតែងតែសូមអ្វីដែលត្រូវហាមលើពួកគេ ។ ដូច្នេះអល់ឡោះហ្វាត្យាដ័របានបើកឲ្យដឹងថា ពួកគេ បានប្រជុំសម្ងាត់ដើម្បីសាងបាបកម្ម ល្បួនពាននិងល្មើសបង្គាប់ព្រះសាសនៈទូត ពេលពួកគេមករក ព្រះអង្គ ពួកគេតែងតែប្រើសម្តីមកលើព្រះអង្គ ថា: "អរណស្ស៊ី (أَنْعِمَ صَبَاحًا) និងរាត្រីស្ស៊ី (أَنْعِمَ مَسَاءً) ។ នេះគឺវន្ទនាការរបស់ពួកល្មើសខ្លះ ។ ដូច្នេះអល់ឡោះហ្វាត្យាដ័របានបើកឲ្យដឹងថា ពេល ពួកគេមករកអ្នក ពួកគេគំនាប់អ្នកដោយអ្វីដែលអល់ឡោះហ្វាត្យាដ័រដែលបានគំនាប់អ្នកឡើយ ។ រស្មីលុលឡោះហ្វាត្យាដ័រមានព្រះវចនៈប្រាប់ពួកគេថា: "យើងផ្លាស់ប្តូរវាដោយអ្វីមួយដែលប្រសើរលើស នោះ ។ វន្ទនាការរបស់អ្នកមានស្ម័គ្រគឺ "សូមសិរីស្ស៊ីកើតមានដល់លោក (السَّلَامُ عَلَيْكُمْ) ។" (تفسير القمي 2: 354)

مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنْ ابْنِ أَبِي عُمَيْرٍ، عَنْ ابْنِ أُذَيْنَةَ، عَنْ زُرَّارَةَ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: «دَخَلَ يَهُودِيٌّ عَلَى رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) وَ عَائِشَةُ عِنْدَهُ، فَقَالَ: السَّلَامُ عَلَيْكُمْ.

[...] អាច្និ យ៉ាដ័រ មានវចនៈថា: "បុរសយ៉ាហ្វាត្យាដ័របានមករករស្មីលុលឡោះហ្វាត្យាដ័រ អែស្ស៊ីស្ស៊ីបាន នៅជាមួយព្រះអង្គ ដែរ ។ បុរសនោះបានថា: "សូមថ្នាំពិសពុល (សេចក្តីស្លាប់) មានដល់ព្រះអង្គ ។" (السَّلَامُ عَلَيْكُمْ)

فَقَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): عَلَيْكُمْ، ثُمَّ دَخَلَ آخَرُ، فَقَالَ مِثْلَ ذَلِكَ، فَرَدَّ عَلَيْهِ كَمَا رَدَّ عَلَى صَاحِبِهِ، ثُمَّ دَخَلَ آخَرُ، فَقَالَ مِثْلَ ذَلِكَ، فَرَدَّ عَلَيْهِ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) كَمَا رَدَّ عَلَى صَاحِبِيهِ، فَغَضِبَتْ عَائِشَةُ، فَقَالَتْ: عَلَيْكُمْ السَّامُ وَ الْعَضْبُ وَ اللَّعْنَةُ يَا مَعْشَرَ الْيَهُودِ وَ يَا إِخْوَةَ الْقَرَدَةِ وَ الْحَنَازِيرِ.

ដូច្នេះរស្មីលុលឡោះហ្វាត្យាដ័រមានព្រះវចនៈថា: "ដល់អស់លោក[ដែរ] ។" បន្ទាប់មក ម្នាក់ទៀតបានមក បានថាដូច្នោះដែរ ។ ព្រះអង្គ ក៏បានតបគេវិញដូចព្រះអង្គ បានតបបក្សពួកគេនោះដែរ ។ បន្ទាប់

មកទៀត ម្នាក់ទៀតបានមក បានថាដូចមុនដែរ ។ រឺសូលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ ក៏បានតបវិញដូចព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآلِهِ បានតបបក្សពួកគេមុនៗដែរ ។ អ៊ែស្វាស្ក់ក្រោធហើយបានថា៖ "សូមថ្នាំពិសពុលមានដល់អស់លោក ព្រមទាំងព្រះពិរោធព្រះបណ្ណាសា ក្រុមយ៉ាហ្ន៎ខ្ចី បងប្អូនសត្វស្វានិងជ្រូកអីយ!"

فَقَالَ لَهَا رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): يَا عَائِشَةُ، إِنَّ الْفُحْشَ لَوْ كَانَ مُمْتَلَأًا لَكَانَ مِثْلَ سَوْءٍ، وَإِنَّ الرَّفِيقَ لَمْ يُوضِعْ عَلَى شَيْءٍ قَطُّ إِلَّا زَانَهُ، وَلَا يُرْفَعُ عَنْهُ قَطُّ إِلَّا شَانَهُ. فَقَالَتْ: يَا رَسُولَ اللَّهِ، أَمَا سَمِعْتَ إِلَى قَوْلِهِمْ: السَّأَمُ عَلَيْكُمْ؟ فَقَالَ: بَلَى، أَمَا سَمِعْتَ مَا رَدَدْتُ عَلَيْهِمْ؟ فُلْتُ: عَلَيْكُمْ، فَإِذَا سَلَّمَ عَلَيْكُمْ مُسْلِمًا فَعُولُوا: سَلَامٌ عَلَيْكُمْ، وَإِذَا سَلَّمَ عَلَيْكُمْ كَافِرًا فَعُولُوا: عَلَيْكُمْ. ** (الكافي : جُزء ٢ صَفْحَة ٤٧٤ حَدِيث ١ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة ٣١٤ حَدِيث ٩٩ / ١٠٥٦٠)

រឺសូលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ បានប្រាប់អ៊ែស្វាស្ក់ថា៖ "អ៊ែស្វាស្ក់អីយ សម្តែងឲ្យគេឃើញភាពអាសគ្រាម ជាគំរូ អាក្រក់ ។ អំពើល្អប្រសើរមិនត្រូវដាក់លើអ្វីផ្សេងឡើយ ក្រៅពីសម្ព័ត្តសម្ពាងពីលើអំពើអាសគ្រាមនោះ ។ មានតែសេចក្តីរុងរឿងទេដែលលេចឡើងពីអំពើល្អនោះ ។" អ៊ែស្វាស្ក់បានទូលថា៖ "រឺសូលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآلِهِ អីយ ! ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآLِهِ មិនបានឮសម្តីពួកគេទេ "សូមថ្នាំពិសពុលមានដល់ព្រះអង្គ (عَلَيْكُمْ)" ។ ព្រះអង្គ صَلَّى اللَّهُ عَلَيْهِ وَآLِهِ មានព្រះវចនៈថា៖ "មែន តែនាងមិនបានឮខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآLِهِ ឆ្លើយតបពួកគេវិញទេ ? ខ្ញុំ صَلَّى اللَّهُ عَلَيْهِ وَآLِهِ បានថា "លើលោកដែរ" ។ ដូច្នេះ បើមុស្លីមគំនាប់អស់លោក អស់លោកត្រូវថា "សូមសិរីសួស្តីកើតមានដល់លោក" បើអ្នកបដិសេធសទ្ធាគំនាប់អស់លោក អស់លោកត្រូវថា "ដល់លោក (عَلَيْكَ)" ។" (1/ 474 :2) (الكافي)

يَأْتِيهَا الَّذِينَ ءَامَنُوا إِذَا تَنَجَّيْتُمْ فَلَا تَتَنَجَّوْا بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَةِ الرَّسُولِ وَتَتَجَوَّأُ بِالْبَيْرِ وَالْتَقَوَىٰ ۗ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ ﴿٦﴾

៨. បណ្ណាអ្នកមានសទ្ធាអីយ ពេលពួកអ្នកសន្ទនាសម្ងាត់ ចូរពួកអ្នកកុំសន្ទនាសម្ងាត់ដើម្បីសាងបាបកម្ម ឈ្លានពាននិងល្មើសបង្គាប់ព្រះសាសនៈទូតឡើយ ។ ចូរពួកអ្នកសន្ទនាសម្ងាត់ដើម្បីសាងអំពើល្អ និងព្រះធម៌វិញ ។ ចូរពួកអ្នកខ្លាចអស់ឡោះហ្ន៎ ពួកអ្នកនឹងត្រូវប្រមូលទៅឯព្រះអង្គវិញ [និងត្រូវជំនុំ ជម្រះ] ។

អធិប្បាយអាយ៉ាស្ក់ ៩

الشَّيْخُ فِي (مَجَالِسِهِ)، قَالَ: أَحْبَبْنَا جَمَاعَةً، عَنْ أَبِي الْمُفَضَّلِ، قَالَ: حَدَّثَنَا أَبُو جَعْفَرٍ مُحَمَّدُ بْنُ الْحُسَيْنِ بْنِ حَفْصِ الْحَنْعَمِيِّ بِالْكُوفَةِ، قَالَ: حَدَّثَنَا عَبَادُ بْنُ يَعْقُوبَ أَبُو سَعِيدِ الْأَسَدِيِّ، قَالَ: أَحْبَبَنِي السَّيِّدُ بْنُ عَيْسَى الْهُمَدَانِيُّ، عَنْ الْحَكَمِ بْنِ عَبْدِ الرَّحْمَنِ بْنِ أَبِي نُعَيْمٍ، عَنْ أَبِي سَعِيدِ الْخُدْرِيِّ، قَالَ: كَانَتْ أَمَارَةٌ الْمُنَافِقِينَ بُعِضَ عَلِيِّ بْنِ أَبِي طَالِبٍ (عَلَيْهِ السَّلَامُ)، فَبَيْنَا رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) فِي الْمَسْجِدِ ذَاتَ يَوْمٍ فِي نَفَرٍ مِنَ الْمُهَاجِرِينَ وَ الْأَنْصَارِ، وَ كُنْتُ فِيهِمْ، إِذَا أَقْبَلَ عَلِيٌّ (عَلَيْهِ السَّلَامُ)

[...] អាចិ សាមីដ្ឋ អាល់-យុដ្ឋរីបានថាបុគ្គលមានពុតត្បុតតែងតែមាននៅក្នុងខ្លួននូវការស្អប់ខ្ពើម អាល្លី صَلَّى اللَّهُ عَلَيْهِ وَآلِهِ បឺន អាចិ ត្តិលិប صَلَّى اللَّهُ عَلَيْهِ وَآLِهِ ។ ថ្ងៃមួយរឺសូលុលឡោះហ្ន៎ صَلَّى اللَّهُ عَلَيْهِ وَآLِهِ បាននៅជុំជាមួយពួកភៀសខ្លួន (الْمُهَاجِرِينَ) និង ពួកអ្នកជំនួយ (الْأَنْصَارِ) ច្រើននាក់ នៅក្នុងមាសយ៉ុដ្ឋ បុគ្គលមានពុតត្បុតនោះនៅជាមួយពួកគេពេល អាល្លី صَلَّى اللَّهُ عَلَيْهِ وَآLِهِ មកដល់ ។

فَتَحَطَّى الْقَوْمَ حَتَّى جَلَسَ إِلَى النَّبِيِّ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) [وَ كَانَ هُنَاكَ مَجْلِسُهُ الَّذِي يُعْرَفُ فِيهِ، فَسَارَ رَجُلٌ رَجُلًا، وَ كَانَ يُزَمِّيَانِ بِالْتَّفَاقِ، فَعَرَفَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) مَا أَرَادَا، فَعَضِبَ غَضَبًا شَدِيدًا حَتَّى اتَّمَعَّ وَجْهُهُ، ثُمَّ قَالَ: «وَ الَّذِي نَفْسِي بِيَدِهِ، لَا يَدْخُلُ عَبْدٌ الْجَنَّةَ حَتَّى يُجِئَنِي، وَ كَذَبَ مَنْ زَعَمَ أَنَّهُ يُجِئَنِي وَ يُبْعِضُ هَذَا». وَ أَخَذَ بِكَفِّ عَليِّ (عَلَيْهِ السَّلَامُ)،

ព្រះអង្គ صلوات الله عليه وآله លុះមនុស្សម្នាមើលស្គាល់ព្រះអង្គ صلوات الله عليه وآله ដើរកាត់មនុស្សមកអង្គុយក្បែរវត្តលុលឡោះហ្ន៎ صلوات الله عليه وآله ។ ដូច្នោះមនុស្សនៅទីនោះដកខ្លួនចេញម្តងម្នាក់ៗ ។ ពួកគេពីរនាក់ (អាចិ បាការ និង អ៊ូម៉ារ) បានចោលសញ្ញាពុតត្បុត ។ វត្តលុលឡោះហ្ន៎ صلوات الله عليه وآله ដឹងថាពួកគេចង់ធ្វើអ្វី ។ ព្រះអង្គ صلوات الله عليه وآله ទ្រង់ពិរោធខ្លាំងព្រះភត្ត្រព្រះអង្គ صلوات الله عليه وآله ឡើងក្រហម ព្រះអង្គ صلوات الله عليه وآله មានព្រះចនៈថា៖ "ខ្ញុំ صلوات الله عليه وآله ស្បថចំពោះព្រះ صلوات الله عليه وآله ដែលក្តាប់ជីវិតក្នុងព្រះហត្ថព្រះអង្គ صلوات الله عليه وآله ! ទាល់តែបាវស្រឡាញ់ខ្ញុំ صلوات الله عليه وآله ទើបបាវរូបនោះបានចូលឋានសួគ៌ ។ បុគ្គលណាដែលថាខ្លួនស្រឡាញ់ខ្ញុំ صلوات الله عليه وآله តែស្អប់បុរស صلوات الله عليه وآله រូបនេះ បុគ្គលនោះនិយាយមុសា ។" ព្រះអង្គ صلوات الله عليه وآله បានចាប់កដៃអាលី صلوات الله عليه وآله ។

فَأَنْزَلَ اللَّهُ عَزَّ وَ جَلَّ هَذِهِ الْآيَةَ فِي شَأْنِهِمَا: "يَا أَيُّهَا الَّذِينَ آمَنُوا إِذَا تَنَاجَيْتُمْ فَلَا تَتَنَاجَوْا بِالْإِثْمِ وَ الْعُدْوَانِ وَ مَعْصِيَةِ الرَّسُولِ" إِلَى آخِرِ الْآيَةِ. (الأمالی : الجزء ٢ صَفْحَة ٢١٧ ، البرهان في تفسير القرآن الجزء ٥ : صَفْحَة ٣١٥ : حَدِيث ٩٩ / ١٠٥٦١)

ដូច្នោះអស់ឡោះហ្ន៎ صلوات الله عليه وآله បានដាក់អាយ៉ាសុំនេះចុះមកចែងអំពីបុគ្គលពីរនាក់នោះ គឺ [៥៨:៩] បណ្តាអ្នកមានសទ្ធាអើយ ពេលពួកអ្នកសន្ទនាសម្ងាត់ ចូរពួកអ្នកកុំសន្ទនាសម្ងាត់ដើម្បីសាងបាបកម្ម ឈ្លានពាននិងល្មើសបង្កាប់ព្រះសាសនៈទូតឡើយ ។ លុះចប់អាយ៉ាសុំ ។" (217: 2) (الأمالی : الجزء 2: 217)

إِنَّمَا النَّجْوَى مِنَ الشَّيْطَانِ لِيَحْزُنَ الَّذِينَ ءَامَنُوا وَلَيْسَ بِضَرَرِهِمْ شَيْئًا إِلَّا بِإِذْنِ اللَّهِ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ ﴿١٠﴾

១០.ការប្រជុំសម្ងាត់[អាក្រក់]មកពីមារស្ត្រូតួន ដែលប្រាថ្នាធ្វើឲ្យបណ្តាអ្នកមានសទ្ធាសោកសៅ ។ តែវាមិនអាចព្យាបាទពួកគេបានឡើយ លើកលែងតែអស់ឡោះហ្ន៎អនុញ្ញាត ។ ចូរវបណ្តាអ្នកមានសទ្ធា ពឹងផ្អែកលើអស់ឡោះហ្ន៎ ។

អធិប្បាយអាយ៉ាសុំ ១០

عَليُّ بْنُ إِبْرَاهِيمَ، قَالَ: أَخْبَرَنَا أَحْمَدُ بْنُ إِدْرِيسَ، عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنْ عَلِيِّ بْنِ الْحَكَمِ، عَنْ أَبِي بَكْرٍ الْخَضْرَمِيِّ وَ بَكْرِ بْنِ أَبِي بَكْرٍ، قَالَ: حَدَّثَنَا سُلَيْمَانُ بْنُ خَالِدٍ، قَالَ: سَأَلْتُ أَبَا جَعْفَرٍ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: "إِنَّمَا النَّجْوَى مِنَ الشَّيْطَانِ مِنَ النَّجْوَى"، قَالَ: «الْقَائِي» وَ قَوْلُهُ تَعَالَى: "مَا يَكُونُ مِنْ نَجْوَى ثَلَاثَةَ إِلَّا هُوَ رَابِعُهُمْ"، قَالَ: «فُلَانٌ وَ فُلَانٌ وَ ابْنُ فُلَانٍ أَمِينُهُمْ، حِينَ اجْتَمَعُوا فَدَخَلُوا الْكَعْبَةَ، فَكَتَبُوا بَيْنَهُمْ كِتَابًا: إِنْ مَاتَ مُحَمَّدٌ أَنْ لَا يَرْجِعَ الْأَمْرُ فِيهِمْ أَبَدًا». (تفسير القمّي : الجزء ٢ صَفْحَة ٣٥٦ ، البرهان في تفسير القرآن الجزء ٥ : صَفْحَة ٣١٤ : حَدِيث ٩٩ / ١٠٥٥٨)

[...] សូឡែម៉ាន ប៊ិន ខ្ញុំលិដូបានថាខ្ញុំបានសួរ អាចិ យ៉ាកុហ្ការ صلوات الله عليه وآله អំពីព្រះបន្ទូលអស់ឡោះហ្ន៎ صلوات الله عليه وآله

[៥៨:១០] ការប្រជុំសម្ងាត់មកពីមារស្មៃតួន ។ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "បុគ្គលទីពីរ (អ៊ីម៉ារ) ។" ព្រះបន្ទូលអស់ឡោះហ្ន៎ عَزَّ وَجَلَّ [៥៨:៧] ពុំមានការប្រជុំសម្ងាត់ណាមួយដែលមានមនុស្សបីនាក់ដោយឥតមានព្រះអង្គជាបុគ្គលទីបួនឡើយ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "បុគ្គលនេះមួយនិងបុគ្គលនេះមួយ (អាចិបាការ និង អ៊ីម៉ារ) ហើយកូនប្រុសរបស់បុគ្គលនេះមួយ (អាប់ខុលពោះហ្ន៎ម៉ាន អ៊ុបនូ អេហ្វហ្វ) ជាមេខ្លោងពួកគេកាលពួកគេប្រជុំគ្នាហើយចូលទៅក្នុងកាក្កុបាស្ត ។ ពួកគេបានកត់ត្រាធ្វើកិច្ចព្រមព្រៀងគ្នារួមចិត្តគំនិតគ្នាថាបើមូហាំម៉ាដ្ឋ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ចូលទីវង្គត ពួកគេនឹងមិនបណ្តោយឲ្យអំណាចវិលត្រឡប់ទៅពួកគេនោះវិញជាដាច់ខាត ។" (تفسير القمي 2: 356)

عَلِيُّ بْنُ إِبْرَاهِيمَ عَنْ أَبِيهِ عَنْ ابْنِ أَبِي عُمَيْرٍ عَنْ مُعَاوِيَةَ بْنِ عَمَّارٍ عَنْ أَبِي عَبْدِ اللَّهِ (عليه السلام) قَالَ إِذَا رَأَى الرَّجُلُ مَا يَكْرَهُ فِي مَنَامِهِ فَلْيَتَحَوَّلْ عَنْ شِعْبِهِ الَّذِي كَانَ عَلَيْهِ نَائِمًا وَ لِيُقَلِّمْ "إِنَّمَا النَّجْوَى مِنَ الشَّيْطَانِ لِيَحْزُنَ الَّذِينَ آمَنُوا وَ لَيْسَ بِضَارِهِمْ شَيْئًا إِلَّا بِإِذْنِ اللَّهِ" ثُمَّ لِيُقَلِّمْ عُدَّتْ بِمَا عَادَتْ بِهِ مَلَائِكَةُ اللَّهِ الْمُفَرِّقُونَ وَ أَنْبِيَؤُهُ الْمُرْسَلُونَ وَ عِبَادُهُ الصَّالِحُونَ مِنْ شَرِّ مَا رَأَيْتُ وَ مِنْ شَرِّ الشَّيْطَانِ الرَّجِيمِ.
(الكافي : جُزء ٨ صَفْحَة ١٤٢ حَدِيث ١٠٦)

អុលី ប៊ិន អ៊ីប៊ែរ៉ាអ៊ីមបានតំណាលតមកពីឪពុកលោកដែលបានតំណាលតមកពី អ៊ុបនូ អាចិ អ៊ីម៉ារ ដែលបានតំណាលតមកពី មូហាំម៉ាដ្ឋ ប៊ិន អ៊ុម៉ារដែលបានថា អាចិ អាប់ខុលឡោះហ្ន៎ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "បើអ្នកណាមិនចូលចិត្តអ្វីដែលខ្លួនបានឃើញក្នុងការយល់ស្តី អ្នកនោះគប្បីប្រែខ្លួនក្នុងការដេកនោះហើយសូត្រថា [៥៨:១០] ការប្រជុំសម្ងាត់មកពីមារស្មៃតួន ដែលប្រាថ្នាធ្វើឲ្យបណ្តាអ្នកមានសទ្ធាសោកសៅ ។ តែវាមិនអាចព្យាបាទពួកគេបានឡើយ លើកលែងតែអស់ឡោះហ្ន៎អនុញ្ញាត ។ ចូរបណ្តាអ្នកមានសទ្ធាពឹងផ្អែកលើអស់ឡោះហ្ន៎ ។ បន្ទាប់មកអ្នកនោះគប្បីសូត្រថា៖ "ខ្ញុំសូមជ្រកកោនក្រោមអ្វីដែលអស់ទេវតានិរតរបស់អស់ឡោះហ្ន៎ عَزَّ وَجَلَّ បណ្តាព្រះសាស្តារបស់ព្រះអង្គ عَزَّ وَجَلَّ និងបុគ្គលត្រឹមត្រូវទាំងឡាយជ្រកកោន ដើម្បីចាកផុតពីសេចក្តីអាក្រក់ដែលខ្ញុំបានឃើញនិងចាកផុតពីមារស្មៃតួន صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ដែលត្រូវត្រវែង ។" (الكافي 8: 106 / 142 ឬ 14554 ឬ 106 / 142 ឬ 14554 ឬ 106 / 142)

يَأْتِيهَا الَّذِينَ ءَامَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَأَفْسَحُوا يَفْسَحَ اللَّهُ لَكُمْ وَإِذَا قِيلَ ائْشُرُوا فَائْشُرُوا يَرْفَعِ اللَّهُ الَّذِينَ ءَامَنُوا مِنْكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ ﴿١١﴾
 ១១. បណ្តាអ្នកមានសទ្ធាអើយ កាលណាគេប្រាប់ពួកអ្នកថា៖ "ចូរអស់លោកទុកកន្លែង[ឲ្យបណ្តាអ្នកមានសទ្ធាដែលមកក្រោយ]ក្នុងសន្និបាត" ចូរពួកអ្នកទុកកន្លែង ។ អស់ឡោះហ្ន៎នឹងទុកកន្លែងឲ្យពួកអ្នក[នៅឯឋានសួគ៌] ។ ពេលគេប្រាប់ពួកអ្នកថា៖ "ចូរអស់លោកងើបឡើង" ចូរពួកអ្នកងើបឡើង ។ អស់ឡោះហ្ន៎នឹងលើកតម្កើងឋាននូវសក្តិឲ្យបណ្តាពួកអ្នកដែលមានសទ្ធា [ដែលជម្រះបន្ទុកដ៏វិតវិញ្ញាណនិងចិត្ត] និងបណ្តាអ្នកដែលគេបានប្រទានឲ្យនូវចំណេះវិជ្ជា ។ អស់ឡោះហ្ន៎ទ្រង់ញាណនូវអ្វីដែលពួកអ្នកប្រព្រឹត្ត ។

អធិប្បាយអាយ៉ាស្ត ១១

وَ عَنْهُ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنِ التَّوْفَلِيِّ، عَنِ السَّكُونِيِّ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ

عَلَيْهِ وَآلِهِ): يَتَّبِعِي لِلْجُلُوسَاءِ فِي الصَّيْفِ أَنْ يَكُونَ بَيْنَ كُلِّ اثْنَيْنِ، مِقْدَارُ عَظْمِ الدِّرَاعِ، لِغَلَا يَشَقُّ بَعْضُهُمْ عَلَى بَعْضٍ فِي الْحَرِّ». (الكافي : جُزء ٢ صَفْحَة ٤٨٥ حَدِيث ٨)

សេចក្តីរាយការណ៍តមកពីលោក (យ៉ាក្កុត្តប គូឡឡេនី) ដែលបានធ្វើសេចក្តីរាយការណ៍តមកពី អាលី ប៊ិន អ៊ុបរហ្វឹមដែលបានធ្វើសេចក្តីរាយការណ៍តមកពីឪពុកលោក ដែលបានធ្វើសេចក្តីរាយការណ៍តមកពី អាណៈ-ណេវហ្វាលីដែលបានធ្វើសេចក្តីរាយការណ៍តមកពី អាណៈ-សាគូនីដែលបានធ្វើសេចក្តីរាយការណ៍តមកពី អាឡិ អ្នកបំប្លែងឡោះហ្វ្រីដល់មានវចនៈថាវិស្វលុលឡោះហ្វ្រីមានព្រះវចនៈ ថា៖ "ប្រសើរសម្រាប់បណ្តាអ្នកអង្គុយប្រជុំក្នុងរដូវក្តៅគឺឲ្យមានចន្លោះឆ្ងាយពីម្នាក់ៗលើសពីមួយស៊ុរ្យុអ្ន (ប្រវែងមួយដៃ) ក្រែងម្នាក់ៗធ្វើឲ្យគេរងការលំបាកដោយសារចំហាយក្តៅ" (1" (8 /485 :2) (الكافي)

وَ عَنْهُ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنْ بَعْضِ أَصْحَابِهِ، عَنْ طَلْحَةَ بْنِ زَيْدٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «كَانَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) أَكْثَرَ مَا يَجْلِسُ نَحْوَ الْقَبِيلَةِ». (الكافي : جُزء ٢ صَفْحَة ٤٨٤ حَدِيث ٤)

សេចក្តីរាយការណ៍តមកពីលោក (យ៉ាក្កុត្តប គូឡឡេនី) ដែលបានធ្វើសេចក្តីរាយការណ៍តមកពី អាលី ប៊ិន អ៊ុបរហ្វឹមដែលបានធ្វើសេចក្តីរាយការណ៍តមកពីមិត្តច្រើននាក់របស់លោក ដែលបានធ្វើសេចក្តីរាយការណ៍តមកពី គួលហ្វាសុំ ប៊ិន ស្វែដ្ឋដែលបានតំណាលតមកពី អាឡិ អ្នកបំប្លែងឡោះហ្វ្រីដល់មានវចនៈថាវិស្វលុលឡោះហ្វ្រីតែងតែអង្គុយបែរមុខទៅរកគ្នាបញ្ចប់ 1" (4 /484 :2) (الكافي)

وَ عَنْهُ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنْ ابْنِ أَبِي عَمْرٍ، عَنْ مُحَمَّدِ بْنِ مُزَارِمٍ، عَنْ أَبِي سُلَيْمَانَ الرَّاهِدِيِّ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «مَنْ رَضِيَ بِدُونِ التَّشْرِفِ مِنَ الْمَجْلِسِ لَمْ يَزَلِ اللَّهُ عَزَّ وَجَلَّ وَ مَلَائِكَتُهُ يُصَلُّونَ عَلَيْهِ حَتَّى يَمُوتَ». (الكافي : جُزء ٢ صَفْحَة ٤٨٤ حَدِيث ٤)

សេចក្តីរាយការណ៍តមកពីលោក (យ៉ាក្កុត្តប គូឡឡេនី) ដែលបានធ្វើសេចក្តីរាយការណ៍តមកពី អាលី ប៊ិន អ៊ុបរហ្វឹមដែលបានធ្វើសេចក្តីរាយការណ៍តមកពីឪពុកលោក ដែលបានធ្វើសេចក្តីរាយការណ៍តមកពី អ៊ុបនួ អ៊ុបរហ្វឹមដែលបានធ្វើសេចក្តីរាយការណ៍តមកពី មូហ្វាម៉ាដ្ឋ ប៊ិន មូរស៊ុមដែលបានធ្វើសេចក្តីរាយការណ៍តមកពី អាឡិ ស្វ្វឡេម៉ាន អាណៈ-ស្វាហ្វ្រីដ្ឋដែលបានតំណាលតមកពី អាឡិ អ្នកបំប្លែងឡោះហ្វ្រី ថា៖ "បុគ្គលណាដែលរីករាយព្រោះគេមិនលើកតម្កើងខ្លួនក្នុងអង្គប្រជុំ អស់ឡោះហ្វ្រីនិងអស់ទេវតារបស់ព្រះអង្គនឹងប្រទានសាឡាម (ពរជ័យ) មកលើបុគ្គលនោះឥតអាក់ខានឡើយ ទាល់តែបុគ្គលនោះក្រោកឡើង[ពីអង្គប្រជុំនោះ:] 1" (4 /484 :2) (الكافي)

وَ اتَّصَلَ بِأَبِي أَحْسَنَ عَلِيِّ بْنِ مُحَمَّدٍ الْعَسْكَرِيِّ عَلَيْهِ السَّلَامُ أَنَّ رَجُلًا مِنْ فُقَهَاءِ شَيْعَتِهِ كَلَّمَ بَعْضَ النُّصَابِ فَأَفْحَمَهُ بِحُجَّتِهِ حَتَّى أَبَانَ عَنْ فَضِيحَتِهِ، فَدَخَلَ عَلَى عَلِيِّ بْنِ مُحَمَّدٍ عَلَيْهِمَا السَّلَامُ وَ فِي صَدْرِ مَجْلِسِهِ دَسْتُ عَظِيمٍ مَنْصُوبٌ، وَ هُوَ قَاعِدٌ خَارِجُ الدَّسْتِ، وَ بِحَضْرَتِهِ خَلْقٌ [كثِيرٌ] مِنَ الْعُلَوِيِّينَ وَ بَنِي هَاشِمٍ، فَمَا زَالَ يَرْفَعُهُ حَتَّى أَجْلَسَهُ فِي ذَلِكَ الدَّسْتِ، وَ أَقْبَلَ عَلَيْهِ فَاشْتَدَّ ذَلِكَ عَلَى أَوْلِيكَ الْأَشْرَافِ: فَأَمَّا الْعُلَوِيُّ فَأَجْلَوْهُ عَنِ الْعِتَابِ، وَ أَمَّا الْهَاشِمِيُّونَ فَقَالَ لَهُ شَيْخُهُمْ: يَا ابْنَ رَسُولِ اللَّهِ هَكَذَا تُؤْتِرُ عَامِيًّا عَلَى سَادَاتِ بَنِي هَاشِمٍ مِنْ الطَّالِبِيينَ وَ الْعَبَّاسِيينَ؟ فَقَالَ عَلَيْهِ السَّلَامُ: إِيَّاكُمْ وَ أَنْ تَكُونُوا مِنَ الَّذِينَ قَالَ اللَّهُ تَعَالَى فِيهِمْ: «أَمْ لَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ

الْكِتَابِ يُدْعَوْنَ إِلَى كِتَابِ اللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّى فَرِيقٌ مِنْهُمْ وَهُمْ مُعْرِضُونَ « أ تَرَوْنَ بِكِتَابِ اللَّهِ عَزَّ وَ جَلَّ حَكْمًا؟ قَالُوا: بَلَى .

អ៊ីម៉ា អាចិ អាល់-ហ្គាសាន់ អាឡី ប៊ីន មូហ្គាំម៉ាដ្ឋ អាល់-អាស្ការី ^{صلوات الله عليه والسلم} បានទទួលដំណឹងថាបុរសអ្នក ចេះដឹងម្នាក់ក្នុងចំណោមស្ត្រីអ្នកសុំរបស់ព្រះអង្គ ^{صلوات الله عليه والسلم} បានជជែកជាមួយអ្នកប្រឆាំងម្នាក់ (ណាស្ត្រីប៊ី) បាន ពន្យល់បុរសអ្នកប្រឆាំងនេះ ដោយសំអាងលើភស្តុតាងទាល់តែបុរសអ្នកប្រឆាំងនេះខ្មាស់គេ ។ បុរស អ្នកចេះដឹងនោះបានមកជួបអ៊ីម៉ាអាឡី ប៊ីន មូហ្គាំម៉ាដ្ឋ ^{صلوات الله عليه والسلم} ។ គេបានសាងវេទិកាខ្ពស់មួយនៅកណ្តាល អង្គប្រជុំ ។ បុរសនោះបានអង្គុយក្រៅវេទិកានោះ ។ មានអ្នកនិយមអាឡីនិងអ្នកបាទី-ហ្គាស្ត្រីមច្រើនរូប នៅជុំជាមួយលោក ។ ព្រះអង្គ ^{صلوات الله عليه والسلم} បានលើកតម្កើងបុរសចេះដឹងរូបនេះឥតឈប់ ទាល់តែបាននាំគាត់ ឡើងទៅអង្គុយលើវេទិកាទល់មុខព្រះអង្គ ^{صلوات الله عليه والسلم} ។ ប្រការនេះធ្វើឲ្យពួកអភិជន ពួកអ្នកនិយមអាឡី និង ពួកបាទី ហ្គាស្ត្រីមរកាំចិត្ត គិតថានេះការស្តីបន្ទោស ដូច្នេះព្រឹទ្ធាចារ្យរបស់ពួកគេបានទូលថា៖ "បុត្រ ^{صلوات الله عليه والسلم} រស្មីលុលឡោះហ្ន៎ អើយ ! ព្រះអង្គ ^{صلوات الله عليه والسلم} លើកតម្កើងមនុស្សធម្មតាលើសមេកោយ (سادات) របស់ បាទី-ហ្គាស្ត្រីមដែលជានិស្សិតនិងវង្សត្រកូលអាប់បាស់ ដូច្នេះឯងឬ ?" ព្រះអង្គ ^{صلوات الله عليه والسلم} មានវចនៈថា៖ "ចូរ ប្រយ័ត្នខ្លួន ក្រែងលោទៅជាដូចអស់បុគ្គលលទាំងនោះដែលអល់ឡោះហ្ន៎ ^{صلوات الله عليه والسلم} ចែងថា [៣:២៣] អ្នកពុំបាន ឃើញទេ បណ្តាអ្នកដែលគេបានប្រទានឲ្យនូវព្រះគម្ពីរមួយចំណែក គេបានហៅពួកគេឲ្យមករកព្រះ គម្ពីរអល់ឡោះហ្ន៎ ដើម្បីនឹងឲ្យគម្ពីរនេះកាត់សេចក្តីឲ្យពួកគេ រួចហើយពួកគេមួយក្រុមគេចចេញពីព្រះ គម្ពីរ] ពួកគេដកថយ ? អស់លោកពេញចិត្តនឹងការយកព្រះគម្ពីរជាអ្នកវិនិច្ឆ័យរបស់អស់លោកមែន ទេ ?" ពួកគេបានទូលថា៖ "មែន ។"

قَالَ: أ لَيْسَ اللَّهُ تَعَالَى يَقُولُ: « يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَافْسَحُوا يَفْسَحِ اللَّهُ لَكُمْ وَ إِذَا قِيلَ انشُرُوا فَاانْشُرُوا يَرْفَعِ اللَّهُ الَّذِينَ آمَنُوا « مِنْكُمْ وَ الَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ « ، فَلَمْ يَرْضَ لِلْعَالِمِ الْمُؤْمِنِ إِلَّا أَنْ يُرْفَعَ عَلَى الْمُؤْمِنِ غَيْرِ الْعَالِمِ، كَمَا لَمْ يَرْضَ لِلْمُؤْمِنِ إِلَّا أَنْ يُرْفَعَ عَلَى مَنْ لَيْسَ بِمُؤْمِنٍ، أَخْبَرُونِي عَنْهُ؟ أ قَالَ: يَرْفَعُ اللَّهُ الَّذِينَ أُوتُوا شَرَفَ النَّسَبِ دَرَجَاتٍ؟ أ وَ لَيْسَ قَالَ اللَّهُ: « قُلْ هَلْ يَسْتَوِي الَّذِينَ يَعْلَمُونَ وَ الَّذِينَ لَا يَعْلَمُونَ « فَكَيْفَ تَنْكُرُونَ رُفْعِي لِهَذَا لَمَّا رَفَعَهُ اللَّهُ؟ إِنَّ كَثَرَ هَذَا لِفُلَانٍ النَّاصِبِ بِحُجَجِ اللَّهِ الَّتِي عَلَّمَهُ إِيَّاهَا لِأَفْضَلِ لَهُ مِنْ كُلِّ شَرَفٍ فِي النَّسَبِ .

ព្រះអង្គ ^{صلوات الله عليه والسلم} មានវចនៈថា៖ "អល់ឡោះហ្ន៎ ^{صلوات الله عليه والسلم} មិនបានមានព្រះបន្ទូលទេថា [៥៨:១១] បណ្តាអ្នកមាន សទ្ធាអើយ កាលណាគេប្រាប់ពួកអ្នកថា៖ "ចូរអស់លោកទុកកន្លែងក្នុងសន្និបាត" ចូរពួកអ្នកទុកកន្លែង ។ អល់ឡោះហ្ន៎នឹងទុកកន្លែងឲ្យពួកអ្នក ។ ពេលគេប្រាប់ពួកអ្នកថា៖ "ចូរអស់លោកងើបឡើង" ចូរពួកអ្នក ងើបឡើង ។ អល់ឡោះហ្ន៎នឹងលើកតម្កើងឋាននូវស័ក្តិឲ្យបណ្តាពួកអ្នកដែលមានសទ្ធានិងបណ្តាអ្នក ដែលគេបានប្រទានឲ្យនូវចំណេះវិជ្ជា ។ ដរាបណាអស់លោកមិនលើកតម្កើងអ្នកមានសទ្ធាដែលមាន ចំណេះប្រាជ្ញាជាងអ្នកមានសទ្ធាដែលមិនមានចំណេះប្រាជ្ញាទេ ដរាបនោះអល់ឡោះហ្ន៎ ^{صلوات الله عليه والسلم} មិនសព្វព្រះ ហឫទ័យទេ ដូចព្រះអង្គ ^{صلوات الله عليه والسلم} មិនសព្វព្រះហឫទ័យទេដែរដរាបណា គេមិនលើកតម្កើងអ្នកមានសទ្ធាលើស អ្នកមិនមានសទ្ធាទេនោះ ។ ប្រាប់ខ្ញុំ ^{صلوات الله عليه والسلم} មកថាព្រះអង្គ ^{صلوات الله عليه والسلم} មិនបានមានព្រះបន្ទូលទេថាអល់ឡោះហ្ន៎ ^{صلوات الله عليه والسلم} នឹងតម្កើងឋាននូវស័ក្តិឲ្យជនណាដែលគេបានប្រទានឲ្យនូវចំណេះវិជ្ជា ឬតើព្រះអង្គ ^{صلوات الله عليه والسلم} បានមានព្រះ បន្ទូលថាព្រះអង្គ ^{صلوات الله عليه والسلم} នឹងលើកតម្កើងបណ្តាអ្នកដែលមានកិត្យានុភាពតាមខ្សែត្រកូល ? ឬព្រះអល់ឡោះហ្ន៎ ^{صلوات الله عليه والسلم} មិនបានមានព្រះបន្ទូលទេថា [៣៩:៩] តើបណ្តាអ្នកដឹងនិងបណ្តាអ្នកមិនដឹងស្មើគ្នាទេ ? ហេតុអ្វីអស់ លោកជំទាស់ការលើកតម្កើងបុគ្គលរូបនេះដែលអល់ឡោះហ្ន៎ ^{صلوات الله عليه والسلم} លើកតម្កើងនោះ ? គាត់បានឈ្នះបុគ្គល

អ្នកប្រឆាំងម្នាក់នោះអាស្រ័យព្រះភីស្តតាងអល់ឡោះហ្ន៎ ដែលគាត់បានសិក្សា ។ នេះគឺអ្វីដែលខ្ពស់ ជាងគេសម្រាប់បុគ្គលនោះជាងអភិជនភាពនៃខ្សែត្រកូលទៅទៀត ។

فَقَالَ الْعَبَّاسِيُّ: يَا ابْنَ رَسُولِ اللَّهِ قَدْ شَرَّفْتَ عَلَيْنَا مَنْ هُوَ دُو نَسْبِ يَفْضُرُ بِنَا، وَ مَنْ لَيْسَ لَهُ نَسَبٌ كَنَسَبِنَا، وَ مَا زَالَ مُنْذُ أَوَّلِ الْإِسْلَامِ يُفَدَّمُ الْأَفْضَلُ فِي الشَّرَفِ عَلَيَّ مِنْ دُونِهِ.

បុរសត្រកូលអាប់បាស់បានទូលថា៖ "បុត្រ ^{صلوات الله عليه والسَّلام} វិស្វលុលឡោះហ្ន៎ ^{عليه وآله} អើយ! ព្រះអង្គ ^{صلوات الله عليه والسَّلام} លើកតម្កើង លើសយើងបុគ្គលដែលមានត្រកូលអន់ជាងត្រកូលយើង បុគ្គលដែលមិនមានត្រកូលដូចត្រកូល យើង ។ ជាធម្មតាទេដែលតាំងពីដើមសាសនាអ៊ីស្លាមមកនោះគេតែងតែលើកតម្កើងអ្នកមាន អភិជនភាពជាងអ្នកថ្នាក់ទាប ។"

فَقَالَ عَلَيْهِ السَّلَامُ: سُبْحَانَ اللَّهِ أَلَيْسَ الْعَبَّاسُ بَابِعٍ لِأَبِي بَكْرٍ وَ هُوَ تَيْمِيٌّ وَ الْعَبَّاسُ هَاشِمِيٌّ؟ أ وَ لَيْسَ عَبْدُ اللَّهِ بْنُ الْعَبَّاسِ كَانَ يَخْدُمُ عُمَرَ بْنَ الْخَطَّابِ، وَ هُوَ هَاشِمِيٌّ وَ أَبُو الْخُلَفَاءِ وَ عُمَرُ عَدَوِيٌّ؟ وَ مَا بَالُ عُمَرَ أَدْخَلَ الْبُعْدَاءَ مِنْ فُرَيْشٍ فِي الشُّورَى وَ لَمْ يُدْخِلِ الْعَبَّاسَ؟ فَإِنْ كَانَ رَفَعْنَا لِمَنْ لَيْسَ بِهَاشِمِيٍّ عَلَى هَاشِمِيٍّ مُنْكَرًا فَأَنْكِرُوا عَلَى الْعَبَّاسِ بَيْعَتَهُ لِأَبِي بَكْرٍ وَ عَلَى عَبْدِ اللَّهِ بْنِ الْعَبَّاسِ خِدْمَتَهُ لِعُمَرَ بَعْدَ بَيْعَتِهِ لَهُ، فَإِنْ كَانَ ذَلِكَ جَائِزًا فَهَذَا جَائِزٌ فَكَمَا أَلْقَمَ هَذَا الْهَاشِمِيُّ حَجْرًا. (التفسير المنسوب إلى الإمام العسكري عليه السلام , ج 1 , ص 351)**

ព្រះអង្គ ^{صلوات الله عليه والسَّلام} មានវចនៈថា៖ "សូមថ្វាយសេចក្តីរុងរឿងចំពោះអល់ឡោះហ្ន៎ ^{عليه وآله} ! តើអាប់បាស់មិនបានសច្ចា ចុះចូលខ្លួនចំពោះ អាហ្វិ បាការ ទេ ។ អាហ្វិ បាការអ្នកបាននិ-តែមី ឯអាប់បាស់វិញជាអ្នកបាននិ-ប្តាស្តីម ? ឬ តើអាប់ខុលឡោះហ្ន៎ ប៊ិន អាប់បាស់មិនបានបម្រើ អ៊ីម៉ារ ប៊ិន អាល់-ខ្ចីតូប ទេ អាប់ខុលឡោះហ្ន៎ ប៊ិន អាប់បាស់ជាអ្នកបាននិ-ប្តាស្តីម ជាឪពុករបស់ខ្ចីលិហ្វទាំងឡាយ ចំណែកឯអ៊ីម៉ារជាអ្នកបាននិ អុដ្តារី? ហេតុអ្វីបានជាអ៊ីម៉ាររាប់បញ្ចូលពួកគូរយស្នីសាច់ឆ្ងាយក្នុងការប្រជុំប្រឹក្សា តែមិនបានរាប់បញ្ចូល អាប់បាស់ទេ ? បើការលើកតម្កើងបុគ្គលមិនមែនត្រកូលប្តាស្តីមខ្ពស់ជាងបុគ្គលត្រកូលប្តាស្តីម ដែល ខ្ញុំ ^{صلوات الله عليه والسَّلام} ធ្វើនេះជាការគួរឲ្យស្អប់ខ្ពើមនោះ អស់លោកគប្បីចាត់ទុកថាជាការស្អប់ខ្ពើមដែរដែលអាប់បាស់ បានសច្ចាចុះចូលខ្លួនចំពោះ អាហ្វិ បាការ ដែលអាប់ខុលឡោះហ្ន៎ ប៊ិន អាប់បាស់បានចូលខ្លួនបម្រើ អ៊ីម៉ារនោះបន្ទាប់ពីបានសច្ចាចុះចូលខ្លួនចំពោះអ៊ីម៉ារ ។ បើនេះជាអ្វីដែលគេអនុញ្ញាតឲ្យធ្វើបាន នេះគឺអ្វី ដែលគេអនុញ្ញាតឲ្យធ្វើបានដែរ ។" បុរសត្រកូលប្តាស្តីមស្ងាត់មាត់ហាក់ដូចជាមានដុំថ្មមួយដុំធ្លាក់ចូល ក្នុងបំពង់កគាត់ ។" (តាហ្វ្យែសៀរអ៊ីម៉ាហ្វាសាន់ អាល់-អុស្តកា ^{صلوات الله عليه والسَّلام} ខណ្ឌ២៣៨) 3:23-25

يَا أَيُّهَا الَّذِينَ ءَامَنُوا إِذَا نَجَّيْتُمُ الرَّسُولَ فَقَدِمُوا بَيْنَ يَدَيْ نَجْوَانِكُمْ صَدَقَةٌ ذَٰلِكَ خَيْرٌ لَّكُمْ وَأَظْهَرُ فَإِنْ لَّمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ ﴿١٢﴾

១២. បណ្តាអ្នកមានសទ្ធាអើយ កាលណាពួកអ្នកជំនុំជាមួយព្រះសាសនៈទូត ចូរពួកអ្នកបរិច្ចាគ សទ្ធាទានជាមុនសិនមុនការជំនុំរបស់ពួកអ្នក វាប្រសើរសម្រាប់ពួកអ្នកនិងបរិសុទ្ធបំផុត ។ បើពួក អ្នកមិនមានលទ្ធភាពទេ អល់ឡោះហ្ន៎ទ្រង់មហាអភ័យទោស ព្រះអង្គទ្រង់មានព្រះមេត្តាករុណា ។

ءَأَشْفَقْتُمْ أَنْ تُقَدِّمُوا بَيْنَ يَدَيْ جَوَابِكُمْ ۖ وَقَدْ لَمْ تَفْعَلُوا ۚ وَتَابَ اللَّهُ عَلَيْكُمْ فَأَقِيمُوا الصَّلَاةَ وَآتُوا
الزَّكَاةَ وَأَطِيعُوا اللَّهَ وَرَسُولَهُ ۗ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ ﴿١٣﴾

១៣. ពួកអ្នកខ្លាច[ធ្លាក់ខ្លួនក្រដោយសារ]ធ្វើសទ្ធាទានមុនការជំនុំរបស់ពួកអ្នកឬ ? ដូច្នោះកាលណាពួក
អ្នកមិនបានធ្វើសទ្ធាទាននេះទេ ហើយអស់ឡោះហ្ន៎បានអភ័យទោសឲ្យពួកអ្នក កាលនោះចូរពួក
អ្នកធ្វើនមស្ការបូជា[អស់ឡោះហ្ន៎]និងបរិច្ចាគទាន ចូរស្តាប់បង្គាប់អស់ឡោះហ្ន៎និងព្រះ
សាសនៈទូតព្រះអង្គ ។ អស់ឡោះហ្ន៎ទ្រង់ញាណនូវអ្វីដែលពួកអ្នកប្រព្រឹត្ត ។

អធិប្បាយអាយ៉ាស៊ូ ១២-១៣

وَ عَنْهُ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ الْحُسَيْنِ الْقَطَّانُ، وَ مُحَمَّدُ بْنُ أَحْمَدَ السِّنَانِيُّ، وَ عَلِيُّ بْنُ أَحْمَدَ بْنِ مُوسَى الدَّقَّاقُ، وَ الْحُسَيْنُ بْنُ إِبْرَاهِيمَ بْنِ
أَحْمَدَ بْنِ هِشَامِ الْمُكْتَبِ، وَ عَلِيُّ بْنُ عَبْدِ اللَّهِ الْوَرَّاقُ (رَضِيَ اللَّهُ عَنْهُمْ)، قَالُوا: حَدَّثَنَا أَبُو الْعَبَّاسِ أَحْمَدُ بْنُ يَحْيَى بْنِ زَكَرِيَّا الْقَطَّانُ،
قَالَ: حَدَّثَنَا بَكْرُ بْنُ عَبْدِ اللَّهِ بْنِ حَبِيبٍ، قَالَ: حَدَّثَنَا تَمِيمُ بْنُ بَهْلُولٍ، قَالَ: حَدَّثَنَا سُلَيْمَانُ بْنُ حَكِيمٍ، عَنْ ثَوْرِ بْنِ يَزِيدَ، عَنْ مَكْحُولٍ،
قَالَ: قَالَ أَمِيرُ الْمُؤْمِنِينَ عَلِيُّ بْنُ أَبِي طَالِبٍ (عَلَيْهِ السَّلَامُ): «لَقَدْ عَلِمَ الْمُسْتَحْفَظُونَ مِنْ أَصْحَابِ النَّبِيِّ مُحَمَّدٍ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)
أَنَّهُ لَيْسَ فِيهِمْ رَجُلٌ لَهُ مَنْقَبَةٌ إِلَّا وَ قَدْ شَرَّحَتْهُ فِيهَا وَ فَضَّلَتْهُ، وَ لِي سَبْعُونَ مَنْقَبَةً لَمْ يَشْرَحْنِي فِيهَا أَحَدٌ مِنْهُمْ».

[...] ម៉ាកហ្វិលបានថា អាមីរុល-មុមីនីន អាស៊ីល^{صلوات الله عليه} ប៊ីន អាហ្វិ គ្លីលិប^{صلوات الله عليه} មានវចនៈថា៖ "អ្នកទន្ទេញចងចាំ
ក្នុងចំណោមបណ្តាសាវករបស់ព្រះសាស្តា^{صلوات الله عليه} ដឹងថា ពួកគេទាំងអស់ដែលបាននូវគុណព្រះធម៌សុទ្ធតែ
មានខ្ញុំ^{صلوات الله عليه} បានមួយចំណែកគុណព្រះធម៌នោះផង និងជាបុគ្គលជាទីស្រឡាញ់ក្នុងគុណព្រះ
ធម៌នោះផង ។ មានចិតសិបគុណព្រះធម៌ដែលមិនមានអ្នកណាម្នាក់ក្នុងចំណោមពួកគេនោះបានទេ
ក្រៅពីខ្ញុំ^{صلوات الله عليه} តែម្នាក់ឯង ។

قُلْتُ: يَا أَمِيرَ الْمُؤْمِنِينَ، فَأَحْبِبْنِي بِهِنَّ؟ فَقَالَ (عَلَيْهِ السَّلَامُ): «إِنَّ أَوَّلَ مَنْقَبَةٍ - وَ ذَكَرَ السَّبْعِينَ وَ قَالَ فِي ذَلِكَ - وَ أَمَّا الرَّابِعَةُ وَ
الْعِشْرُونَ، فَإِنَّ اللَّهَ عَزَّ وَ جَلَّ أَنْزَلَ عَلَى رَسُولِهِ: " يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِمُوا بَيْنَ يَدَيْ جَوَابِكُمْ صِدْقَةً " فَكَانَ لِي
دِينَارٌ فِعْتُهُ بَعِشْرَةَ دَرَاهِمٍ، فَكُنْتُ إِذَا نَاجَيْتُ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) أَتَصَدَّقُ قَبْلَ ذَلِكَ بِدِرْهَمٍ، وَ وَاللَّهِ مَا فَعَلَ هَذَا أَحَدٌ
غَيْرِي مِنْ أَصْحَابِي قَبْلِي وَ لَا بَعْدِي فَأَنْزَلَ اللَّهُ عَزَّ وَ جَلَّ " أَأَشْفَقْتُمْ أَنْ تُقَدِّمُوا بَيْنَ يَدَيْ جَوَابِكُمْ صِدْقَاتٍ فَإِذَا لَمْ تَفْعَلُوا وَ تَابَ اللَّهُ
عَلَيْكُمْ " الْآيَةَ، فَهَلْ تَكُونُ التَّوْبَةُ إِلَّا مِنْ ذَنْبٍ كَانَ؟ » . (الخصال : جزء ١ صفحة ٥٧٤)

ខ្ញុំបានទូលថា៖ "អាមីរុល-មុមីនីន^{صلوات الله عليه} អើយ ព្រះអង្គ^{صلوات الله عليه} អាចប្រាប់គុណធម៌ទាំងនេះឲ្យទូលបង្គំដឹងបាន
ទេ?" ព្រះអង្គ^{صلوات الله عليه} មានវចនៈថា៖ "គុណព្រះធម៌ទីមួយ ។" ព្រះអង្គ^{صلوات الله عليه} បានថ្លែងអំពីគុណធម៌ទាំង
ចិតសិបហើយបានថ្លែងក្នុងពេលនោះថា៖ "ចំណែកឯគុណព្រះធម៌ទីមួយនោះ អស់ឡោះហ្ន៎^{عزَّ وَ جَلَّ} បាន
បើកឲ្យព្រះសាស្តា^{صلوات الله عليه} ព្រះអង្គ^{عزَّ وَ جَلَّ} ប្រាប់ថា [៥៨:១២] បណ្តាអ្នកមានសទ្ធាអើយ កាលណាពួកអ្នកជំនុំ
ជាមួយព្រះសាសនៈទូត ចូរពួកអ្នកបរិច្ចាគសទ្ធាទានជាមុនសិនមុនការជំនុំរបស់ពួកអ្នក ។ ខ្ញុំ^{صلوات الله عليه} មាន
មួយខ្លីណាវ ខ្ញុំ^{صلوات الله عليه} បានដូរបំបែកវាជាដប់ខ្សែរហូរ ។ កាលណាខ្ញុំ^{صلوات الله عليه} មកជំនុំជាមួយព្រះសាស្តា^{صلوات الله عليه}
កាលនោះខ្ញុំ^{صلوات الله عليه} ដាក់ទានមួយខ្សែរហូរជាមុនសិន ។ សូមស្រឡាចចំពោះអស់ឡោះហ្ន៎^{عزَّ وَ جَلَّ} ក្នុងចំណោម
បណ្តាសាវកព្រះអង្គ^{صلوات الله عليه} មិនមានអ្នកណាធ្វើបែបនេះទេក្រៅពីខ្ញុំ^{صلوات الله عليه} ទាំងកាលពីមុនខ្ញុំ^{صلوات الله عليه} ទាំង

ក្រោយពី صلوات الله عليه والسلام ខ្ញុំ ដូច្នោះអស់ឡោះហ្ន៎ وَعَلَى បានបើកឲ្យដឹងថា [៥៨:១៣] ពួកអ្នកខ្លាចធ្វើសទ្ធាទានមុនការជំនុំរបស់ពួកអ្នកឬ? ដូច្នោះកាលណាពួកអ្នកមិនបានធ្វើសទ្ធាទាននេះទេ ហើយអស់ឡោះហ្ន៎បានអភ័យទោសឲ្យពួកអ្នក ។ ដូច្នោះ តើមានអ្នកណាដឹងកំហុសនិងរាងចាលទេ ក្រៅពីបុគ្គល[ចចេស]ប្រព្រឹត្តបាបកម្ម?" (الخصال: 1/574)

عَلِيُّ بْنُ إِبْرَاهِيمَ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ زَيْدٍ، عَنِ الْحَسَنِ بْنِ مُحَمَّدِ بْنِ سَمَاعَةَ، عَنْ صَفْوَانَ بْنِ مُسْكَانَ، عَنْ أَبِي بَصِيرٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: سَأَلْتُهُ عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: "إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةٌ"، قَالَ: «قَدِمَ عَلِيُّ بْنُ أَبِي طَالِبٍ (عَلَيْهِ السَّلَامُ) بَيْنَ يَدَيْ نَجْوَاهُ صَدَقَةً، ثُمَّ نَسَخَهَا: "أَأَشْفَقْتُمْ أَنْ تُقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَاتٍ"». ** (تفسير القمي : جزء ٢ صَفْحَة ٣٥٧ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة : ٣٢٤ حَدِيث ٩٩ / ١٠٥٧٨)

អាច្ចិ បាស្រៀរ បានថ្លែងតមកពី អាច្ចិ អាប់ខុលឡោះហ្ន៎ صلوات الله عليه والسلام ថា ខ្ញុំបានសួរព្រះអង្គ صلوات الله عليه والسلام អំពីព្រះបន្ទូលអស់ឡោះហ្ន៎ وَعَلَى [៥៨:១២] បណ្តាអ្នកមានសទ្ធាអើយ កាលណាពួកអ្នកជំនុំជាមួយព្រះសាសនៈទូត ចូរពួកអ្នកបរិច្ចាគសទ្ធាទានជាមុនសិនមុនការជំនុំរបស់ពួកអ្នក ។ ព្រះអង្គ صلوات الله عليه والسلام មានចែនថា: "អាឡី صلوات الله عليه والسلام ប៊ិន អាច្ចិ ត្រូវបានដាក់ទានមុនព្រះអង្គ صلوات الله عليه والسلام ចូលទៅជំនុំ ។ បន្ទាប់មក ទង្វើនេះត្រូវលុបចោល [ជួស]ដោយ [៥៨:១៣] តើពួកអ្នកខ្លាច[ធ្លាក់ខ្លួនក្រដោយសារ]ធ្វើសទ្ធាទានមុនការជំនុំពួកអ្នកឬ?" (تفسير القمي 2: 357)

مُحَمَّدُ بْنُ الْعَبَّاسِ: عَنْ عَلِيٍّ بْنِ عُنْبَةَ وَ مُحَمَّدِ بْنِ الْقَاسِمِ، قَالَ: حَدَّثَنَا الْحُسَيْنُ بْنُ الْحَكَمِ، عَنْ حَسَنِ بْنِ حُسَيْنٍ، عَنْ جَبَّانِ بْنِ عَلِيٍّ، عَنِ الْكَلْبِيِّ، عَنْ أَبِي صَالِحٍ، عَنِ ابْنِ عَبَّاسٍ: فِي قَوْلِهِ عَزَّ وَ جَلَّ " يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةً" قَالَ: نَزَلَتْ فِي عَلِيٍّ (عَلَيْهِ السَّلَامُ) خَاصَّةً، كَانَ لَهُ دِينَارٌ فَبَاعَهُ بِعَشْرَةِ دَرَاهِمٍ، فَكَانَ كُلَّمَا نَاجَاهُ قَدَّمَ دِرْهَمًا حَتَّى نَاجَاهُ عَشْرَ مَرَّاتٍ، ثُمَّ نُسِخَتْ فَلَمْ يَعْمَلْ بِهَا أَحَدٌ قَبْلَهُ وَ لَا بَعْدَهُ. ** (تأويل الآيات : جزء ٢ صَفْحَة ٦٧٣ حَدِيث ٤ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة : ٣٢٥ حَدِيث ٩٩ / ١٠٥٨٠)

[...] អាច្ចិ ស្នំលិ:ហ្ន៎បានតំណាលតមកពី អ៊ីបនូ អាប់បាស់ដែលបានថ្លែងអំពីព្រះបន្ទូលអស់ឡោះហ្ន៎ وَعَلَى [៥៨:១២] បណ្តាអ្នកមានសទ្ធាអើយ កាលណាពួកអ្នកជំនុំជាមួយព្រះសាសនៈទូត ចូរពួកអ្នកបរិច្ចាគសទ្ធាទានជាមុនសិនមុនការជំនុំរបស់ពួកអ្នក ថា: "អាឡាសុំនេះត្រូវដាក់ចុះមកសំដៅទៅលើរូបអាឡី صلوات الله عليه والسلام ដាច់ឡែក ។ ព្រះអង្គ صلوات الله عليه والسلام បំបែកប្រាក់មួយខ្លីណាជាដប់ខ្សៀវហ្ន៎ ។ រាល់គ្រាដែលព្រះអង្គ صلوات الله عليه والسلام ជំនុំជាមួយព្រះសាស្តា صلوات الله عليه وآله ព្រះអង្គ صلوات الله عليه والسلام ដាក់ទានមួយខ្សៀវហ្ន៎មុនជំនុំសិន លុះគ្រាព្រះអង្គ صلوات الله عليه والسلام បានជំនុំជាមួយព្រះសាស្តា صلوات الله عليه وآله ដប់ដង ។ ក្រោយមក គេលែងប្រើអាឡាសុំនេះ ដូច្នោះគេមិនធ្វើបែបនេះទេ ទាំងកាលពីមុនព្រះអង្គ صلوات الله عليه والسلام ទាំងនៅពេលក្រោយព្រះអង្គ صلوات الله عليه والسلام ។" (تأويل الآيات 2: 673/4)

وَ عَنْهُ، قَالَ: حَدَّثَنَا عَلِيُّ بْنُ عَبَّاسٍ، عَنْ مُحَمَّدِ بْنِ مَرْوَانَ، عَنْ إِبْرَاهِيمَ بْنِ الْحَكَمِ بْنِ ظَهْرٍ، عَنْ أَبِيهِ، عَنِ السُّدِّيِّ، عَنْ عَبْدِ حَرِيرٍ، عَنْ عَلِيٍّ (عَلَيْهِ السَّلَامُ)، قَالَ: «كُنْتُ أَوَّلَ مَنْ نَاجَى رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) كَانَ عِنْدِي دِينَارٌ فَصَرَفْتُهُ بِعَشْرَةِ دَرَاهِمٍ، وَ كَلَّمْتُ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) عَشْرَ مَرَّاتٍ، كُلَّمَا أَرَدْتُ أَنْ أُنَاجِيَهُ تَصَدَّقْتُ بِدِرْهَمٍ، فَشَقَّ ذَلِكَ عَلَى أَصْحَابِ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)، فَقَالَ الْمُتَنَافِئُونَ: مَا بَالُهُ مَا يَنْجَشُ لِابْنِ عَمِّهِ؟ حَتَّى نَسَخَهَا اللَّهُ عَزَّ وَ جَلَّ فَقَالَ: "أَأَشْفَقْتُمْ أَنْ تُقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ

صَدَقَاتٍ " إِلَى آخِرِ آيَةٍ ». ثُمَّ قَالَ (عَلَيْهِ السَّلَامُ): «فَكُنْتُ أَوَّلَ مَنْ عَمِلَ بِهَذِهِ الْآيَةِ وَ آخِرَ مَنْ عَمِلَ بِهَا، فَلَمْ يَعْمَلْ بِهَا أَحَدٌ قَبْلِي وَ لَا بَعْدِي».* (تأويل الآيات : الجزء ٢ صَفْحَة ٦٧٣ حَدِيث ٥ ، البرهان في تفسير القرآن الجزء ٥ : صَفْحَة : ٣٢٥ حَدِيث ٩٩ / ١٠٥٨١)

[...] អាប់ខ្ញុំ ខ្ញុំយ៉ាវបានតំណាលតមកពីអាល្លឺ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} ដែលមានវចនៈថា៖ "ខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} ជាបុគ្គលមុនគេបង្អស់ ដែលជំនុំជាមួយវិស្វលុលឡោះហ្ន៎^{عَلَيْهِ وَاللَّهِ} ។ ខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} មានប្រាក់មួយខ្លីណាវ ។ ខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} បានបំបែកប្រាក់មួយ ខ្លីណាវនោះជាដប់ខ្មៀវហ្ន៎ ហើយខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} បានសន្ទនាជាមួយវិស្វលុលឡោះហ្ន៎^{عَلَيْهِ وَاللَّهِ} ដប់ដង ។ រាល់គ្រា ដែលខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} ត្រូវការពិភាក្សាជាមួយព្រះអង្គ^{عَلَيْهِ وَاللَّهِ} ខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} ដាក់ទានមួយខ្មៀវហ្ន៎ ។ ព្រោះតែទង្វើនេះ លំបាកសម្រាប់បណ្តាសារកព្រះសាស្តា^{عَلَيْهِ وَاللَّهِ} ពេក បានជាពួកពុតត្បាតថា៖ "អ្វីទៅដែលអាចយាត់ព្រះអង្គ^{عَلَيْهِ وَاللَّهِ} ពិភាក្សាជាមួយកូនប្រុស^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} របស់ឪពុកធំព្រះអង្គ^{عَلَيْهِ وَاللَّهِ} បាន ?" ទាល់តែអស់ឡោះហ្ន៎^{عَلَيْهِ وَاللَّهِ} លែងឲ្យប្រើ អាយ៉ាសុំនេះ ។ ដូច្នេះព្រះអង្គ^{عَلَيْهِ وَاللَّهِ} មានព្រះបន្ទូលថា៖ [៥៨:១៣] តើពួកអ្នកខ្លាច[ធ្លាក់ខ្លួនក្រដោយសារ] ធ្វើសទ្ធាទានមុនការជំនុំពួកអ្នកឬ ? លុះចប់អាយ៉ាសុំ ។" បន្ទាប់មកព្រះអង្គ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} មានវចនៈថា៖ "ខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} ជាបុគ្គលមុនគេបង្អស់ដែលធ្វើតាមអាយ៉ាសុំនេះ និងជាបុគ្គលក្រោយគេបង្អស់ដែលធ្វើតាមអាយ៉ាសុំ នេះ ។ ដូច្នេះមិនមានអ្នកណាធ្វើតាមអាយ៉ាសុំនេះមុនខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} ទេ ហើយមិនមានអ្នកណាធ្វើតាមអាយ៉ាសុំ នេះក្រោយខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} ទេ ។" (تأويل الآيات 2: 5 / 673)

ثُمَّ قَالَ شَرَفُ الدِّينِ: وَ نَقَلْتُ مِنْ مُؤَلَّفِ شَيْخِنَا أَبِي جَعْفَرِ الطُّوسِيِّ (رَحْمَةُ اللهِ): أَنَّهُ فِي جَامِعِ التِّرْمِذِيِّ وَ تَفْسِيرِ التَّعَلِيّ بِإِسْنَادِهِ، عَنْ عَلِيِّ بْنِ عَلْقَمَةَ الأَتْمَارِيِّ يَرْفَعُهُ إِلَى عَلِيٍّ (عَلَيْهِ السَّلَامُ)، أَنَّهُ قَالَ: «[بِ] حَقَّفَ اللهُ عَنْ هَذِهِ الأُمَّةِ، لِأَنَّ اللهَ امْتَحَنَ الصَّحَابَةَ بِهَذِهِ الْآيَةِ، فَتَقَاعَسُوا عَنْ مُنَاجَاةِ الرَّسُولِ (صَلَّى اللهُ عَلَيْهِ وَ آلهِ)، وَ كَانَ قَدْ اخْتَجَبَ فِي مَنْزِلِهِ مِنْ مُنَاجَاةِ كُلِّ أَحَدٍ إِلاَّ مَنْ تَصَدَّقَ بِصَدَقَةٍ، وَ كَانَ مَعِي دِينَارٌ فَتَصَدَّقْتُ بِهِ، فَكُنْتُ أَنَا سَبَبَ التَّوْبَةِ مِنَ اللهِ عَلَى المُسْلِمِينَ حِينَ عَلِمْتُ بِالْآيَةِ، وَ لَوْ لَمْ يَعْمَلْ بِهَا أَحَدٌ لَنَزَلَ العَذَابُ، لِامْتِنَاعِ الكُلِّ مِنَ العَمَلِ بِهَا».* (تأويل الآيات ٢: ٧/٦٧٥ ، سنن الترمذي ٤٠٦/٣٣٠٠ : ٥ ، غاية المرام: ٤/٣٤٩ ، البرهان في تفسير القرآن الجزء ٥ : صَفْحَة : ٣٢٦ حَدِيث ٩٩ / ١٠٥٨٣)

ស្តាប់ហ្ន៎ អាល់-ខ្លីន (អាល់-ណាយ៉ាហ្ន៎) បានថា យើងបានចម្លងពី ស្តែខ័ អាច្និ យ៉ាកុំហ្ន៎វ អាល់-ទុស្តិ (رحمه الله) អ្វីដែលមាននៅក្នុងប្រជុំហ្ន៎ខ្លីស្តរបស់អាល់-តៀវមីស្តិ និងក្នុងតាហ្ន៎សៀវស្តាអាល់បី យោល តាមបណ្តាញព័ត៌មានរបស់លោកមកពី អាល្លឺ-ប៊ិន អាល់-ក្លីម៉ាសុំ អាល់-អាន់ម៉ារី ជាបណ្តាញព័ត៌មាន មិនដាច់ដែលឡើងទៅដល់ អាល្លឺ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} ដែលមានវចនៈថា៖ "ដោយសារតែខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} បានជាអស់ឡោះហ្ន៎^{عَلَيْهِ وَاللَّهِ} សម្រាល[បន្ទុកធ្ងន់]ឲ្យសហគមន៍នេះ ពីព្រោះអស់ឡោះហ្ន៎^{عَلَيْهِ وَاللَّهِ} បានល្បងពិសោធបណ្តាសារកដោយ អាយ៉ាសុំនេះ ។ ពួកគេរកែកំនុំជាមួយព្រះសាស្តា^{عَلَيْهِ وَاللَّهِ} ។ ព្រះអង្គ^{عَلَيْهِ وَاللَّهِ} បានលាក់បាំងខ្លួនពីមនុស្សគ្រប់គ្នា ដោយគង់នៅក្នុងគេហដ្ឋានព្រះអង្គ^{عَلَيْهِ وَاللَّهِ} រៀបលែងសម្រាប់បុគ្គលណាដែលបរិច្ចាគសទ្ធាទាន ។ ខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} មានប្រាក់មួយខ្លីណាវ ខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} បានដាក់ទានប្រាក់នោះ ។ ដូច្នេះខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} ជាមូលហេតុដែលអស់ឡោះហ្ន៎^{عَلَيْهِ وَاللَّهِ} បែរមកពួកមុស្តិមវិញដោយព្រះមេត្តាប្រណីនោះ កាលដែលខ្ញុំ^{صَلَوَاتُ اللَّهِ عَلَيْهِ وَالسَّلَامُ} បានធ្វើតាមអាយ៉ាសុំនេះ ។ ប្រសិនបើពុំមានអ្នកណាធ្វើតាមអាយ៉ាសុំនេះទេនោះ ព្រះទណ្ឌកម្មប្រាកដនឹងធ្លាក់មកព្រោះតែពុំមាន អ្នកណាធ្វើតាមអាយ៉ាសុំនេះឯង ។" (الآيات 2: 7/675 ، سنن الترمذي 5: 3300 / 406 ، غاية المرام: 4/349)

សូរ៉េត្តិ ៥៨ អាល់-មួយ្យាដ្យាឡាសុំ យូសូអ៊ី ២៨

﴿ أَلَمْ تَرَ إِلَى الَّذِينَ تَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِمْ مِمَّا مَنَّكُمْ وَلَا مِنْهُمْ وَيَحْلِفُونَ عَلَى الْكَذِبِ وَهُمْ يَعْلَمُونَ ﴾ ⑮

១៤. អ្នកមិនបានឃើញទេ បណ្តាអ្នក (ពួកលាក់ពុត ។ ល ។) ដែលយកពួកដែលអស់ឡោះហ្ន៎ទ្រង់ព្រះពិរោធជាមិត្ត ? ពួកគេពុំមែនជាគ្នារបស់ពួកអ្នកទេ និងពុំមែនជាគ្នារបស់ពួកគេទេដែរ ។ ពួកគេស្បថដោយមុសា ថ្វីបើពួកគេដឹងច្បាស់ ។

﴿ أَعَدَّ اللَّهُ لَهُمْ عَذَابًا شَدِيدًا إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ ﴾ ⑯

១៥. អស់ឡោះហ្ន៎បានត្រៀមនូវការផ្តន្ទាទោសដ៏វេទនាសម្រាប់ពួកគេ ។ ពិតណាស់ អំពើដែលពួកគេបានប្រព្រឹត្តនោះអប្រិយណាស់ ។

﴿ اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَنْ سَبِيلِ اللَّهِ فَلَهُمْ عَذَابٌ مُهِينٌ ﴾ ⑰

១៦. ពួកគេយកពាក្យសម្បថខ្លួនជាខែល ដូច្នេះពួកគេអាចរាំងរា[មនុស្ស]ពីមាតិកាអស់ឡោះហ្ន៎ ហេតុដូច្នេះពួកគេត្រូវរងទោសដ៏ថោកទាប ។

﴿ لَنْ نُنْفِئَهُمْ عَنْهُمْ أَمْوَالَهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا أُولَئِكَ أَصْحَابُ النَّارِ هُمْ فِيهَا خَالِدُونَ ﴾ ⑱

១៧. ទ្រព្យសម្បត្តិនិងកូនៗពួកគេមិនមានប្រយោជន៍សម្រាប់ពួកគេឡើយ ទល់នឹង[ទណ្ឌកម្ម]អស់ឡោះហ្ន៎ ។ ពួកគេជាកនរត្តិ ពួកគេនឹងនៅក្នុងនោះរៀងរហូត ។

﴿ يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيَحْلِفُونَ لَهُ كَمَا يَحْلِفُونَ لَكُمْ وَيَحْسَبُونَ أَنَّهُمْ عَلَىٰ شَيْءٍ ۗ أَلَا إِنَّهُمْ هُمُ الْكَاذِبُونَ ﴾ ⑲

១៨. ថ្ងៃដែលអស់ឡោះហ្ន៎នឹងឲ្យពួកគេទាំងអស់គ្នារស់ពីស្លាប់វិញ ពួកគេនឹងស្បថជាមួយព្រះអង្គដូចពួកគេបានស្បថជាមួយពួកអ្នកដែរ ។ ពួកគេគិតថាខ្លួននៅលើអ្វីមួយ[ដែលជាគោលជំហរមាំ] ។ ការពិតពួកគេជាមនុស្សភូតករ ។

﴿ اسْتَحْوَذَ عَلَيْهِمُ الشَّيْطَانُ فَأَنسَاهُمْ ذِكْرَ اللَّهِ أُولَئِكَ حِزْبُ الشَّيْطَانِ ۗ أَلَا إِنَّ حِزْبَ الشَّيْطَانِ هُمُ الْخَالِسُونَ ﴾ ⑳

១៩. មានស្រែតូនគ្រប់គ្រងពួកគេ ដូច្នេះវាបានធ្វើឲ្យពួកគេភ្លេចព្រះកម្រើនអស់ឡោះហ្ន៎ ។ ជនទាំងនេះជាបក្សពួករបស់មានស្រែតូន ។ ការពិត បក្សពួករបស់មានស្រែតូនគឺពួកបរាជ័យ ។

﴿ إِنَّ الَّذِينَ يُحَادِّثُونَ اللَّهَ وَرَسُولَهُ أُولَئِكَ فِي الْأَذْذِينَ ﴾ ㉑

២០. ការពិត ជនណាដែលប្រឆាំងអស់ឡោះហ្ន៎និងព្រះសាសៈទូតព្រះអង្គ ជននោះនៅក្នុងចំណោមជនអាម៉ាស់មុខ ។

﴿ كَتَبَ اللَّهُ لَأَغْلِبَنَّ أَنَا وَرُسُلِي ۗ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ ﴾ ㉒

សូរ៉េត្តិ ៥៨ អាល់-មួយ្យាដ្យាឡាសុំ យូសូអ៊ី ២៨

២១. អល់ឡោះហ្ម៉ាបានដាក់បញ្ញត្តិថា៖ "អញនឹងមានជ័យជំនះ អញនឹងបណ្តាព្រះសាសនៈទូតអញ ។"
ការពិត អល់ឡោះហ្ម៉ាខ្លាំងពូកែ ព្រះអង្គមានព្រះមហិទ្ធិបូទិ ។

អធិប្បាយអាយ៉ាស៊ូ ១៤-២១

عَلِيُّ بْنُ إِبْرَاهِيمَ، قَالَ: نَزَلَتْ فِي الثَّانِي، لِأَنَّهُ مَرَّ بِهِ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) وَهُوَ جَالِسٌ عِنْدَ رَجُلٍ مِنَ الْيَهُودِ يَكْتُبُ خَبَرَ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ)، فَأَنْزَلَ اللَّهُ جَلَّ وَعَزَّ: "أَلَمْ تَرَ إِلَى الَّذِينَ تَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِمْ مَا هُمْ مِنْكُمْ وَلَا مِنْهُمْ"

អាលី ប៊ិន អ៊ីប្រាអ៊ឹម (ក្នុងតារាងសៀវភៅ) បានថាអាយ៉ាស៊ូនេះត្រូវដាក់ចុះមកសំដៅទៅលើបុគ្គលទីពីរ (អ៊ីម៉ារ) ពីព្រោះវិស្វលុលឡោះហ្ម៉ាបានដើរជួបគាត់ពេលដែលគាត់កំពុងអង្គុយជាមួយបុរសយ៉ាហ្វិឌី ម្នាក់សរសេរពតិមានវិស្វលុលឡោះហ្ម៉ា ។ ដូច្នោះអល់ឡោះហ្ម៉ាបានបើកឲ្យដឹងថា [៥៨:១៤] អ្នកមិនបានឃើញទេ បណ្តាអ្នកដែលយកពួកដែលអល់ឡោះហ្ម៉ាទ្រង់ព្រះពិរោធជាមិត្ត? ពួកគេពុំមែនជាគ្នា របស់ពួកអ្នកទេនិងពុំមែនជាគ្នារបស់ពួកគេទេដែរ ។

فَجَاءَ الثَّانِي إِلَى رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ)، فَقَالَ لَهُ رَسُولُ اللَّهِ: «رَأَيْتَكَ تَكْتُبُ عَنِ الْيَهُودِ وَ قَدْ نَهَى اللَّهُ عَنْ ذَلِكَ؟». فَقَالَ: يَا رَسُولَ اللَّهِ، كَتَبْتُ عَنْهُ مَا فِي التَّوْرَةِ مِنْ صِفَتِكَ، وَأَقْبَلْتُ يَقْرَأُ ذَلِكَ عَلَى رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) وَهُوَ غَضَبَانُ، فَقَالَ لَهُ رَجُلٌ مِنَ الْأَنْصَارِ: وَيْلَكَ، أَمَا تَرَى غَضِبَ رَسُولُ اللَّهِ عَلَيْكَ؟ فَقَالَ: أَعُوذُ بِاللَّهِ مِنْ غَضَبِ اللَّهِ وَ غَضَبِ رَسُولِهِ، إِنِّي إِذَا كَتَبْتُ ذَلِكَ لِمَا وَجَدْتُ فِيهِ مِنْ خَيْرِكَ؟ فَقَالَ لَهُ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): «يَا فُلَانُ، لَوْ أَنَّ مُوسَى بَنَ عِمْرَانَ فِيهِمْ قَائِمًا ثُمَّ أَتَيْتَهُ رَغْبَةً عَمَّا جِئْتُ بِهِ لَكُنْتُ كَأَفْرَأَ [يَمَا جِئْتُ بِهِ]» وَ هُوَ قَوْلُهُ تَعَالَى: «اتَّخَذُوا أَيْمَانَهُمْ جُنَّةً» أَي حِجَابًا بَيْنَهُمْ وَ بَيْنَ الْكُفَّارِ، وَ إِيْمَانُهُمْ إِفْرَارًا بِاللِّسَانِ فَرَقًا مِنَ السَّيْفِ وَ رَفِعِ الْجُزْيَةَ».

បុគ្គលទីពីរ (អ៊ីម៉ារ) បានមកជួបវិស្វលុលឡោះហ្ម៉ា ។ វិស្វលុលឡោះហ្ម៉ាបានប្រាប់គាត់ថា៖ "ខ្ញុំ ឃើញលោកសរសេរអ្វីមួយពីបុរសយ៉ាហ្វិឌី អល់ឡោះហ្ម៉ាបានហាមទង្វើនេះ?" គាត់បានថា៖ "វិស្វលុលឡោះហ្ម៉ាអើយ! ទូលបង្គំបានសរសេរពីគេនូវបុគ្គលិកលក្ខណៈរបស់ព្រះអង្គដែលមាននៅក្នុងគម្ពីរតៅវត្ត ។" ហើយគាត់នៅតែនិយាយរឿងនេះពាក់ព័ន្ធនឹងវិស្វលុលឡោះហ្ម៉ា ។ ព្រះអង្គពិរោធ ។ បុរសអ្នកជំនួយម្នាក់បានប្រាប់គាត់ថា៖ "អបមង្គលលើលោក! លោកមិនឃើញវិស្វលុលឡោះហ្ម៉ាទ្រង់ពិរោធលោកទេ?" គាត់បានថា៖ "ទូលព្រះបង្គំជាខ្ញុំសូមស្វែងរកព្រះជម្រកឲ្យបានផុតពីព្រះពិរោធអល់ឡោះហ្ម៉ា និងព្រះសាសនៈទូតព្រះអង្គ ។ ទូលបង្គំបានសរសេរអ្វីដែលទូលបង្គំបានរកឃើញនៅក្នុងគម្ពីរនោះទាក់ទងនឹងព្រះអង្គ ។" វិស្វលុលឡោះហ្ម៉ាមានព្រះវចនៈប្រាប់គាត់ថា៖ "ឱអ្នកនេះមួយ (អ៊ីម៉ារ) អើយ! ទោះបីមូសាស្រី ប៊ិន អ៊ីមរ៉ននៅជាមួយពួកគេ លោកទៅរកព្រះអង្គដោយចង់បានអ្វីដែលព្រះអង្គនាំមកជាមួយនោះក៏ដោយ ក៏លោកនៅតែបដិសេធសទ្ធាដដែលជាដដែល នេះគឺព្រះបន្ទូលអល់ឡោះហ្ម៉ាតាម្យាឡា [៥៨:១៦] ពួកគេយកពាក្យសម្បថខ្លួនជាខែល ពោលគឺបាច់រវាងពួកគេនិងពួកកាហ្វៀរ ឯជំនឿពួកគេគឺការព្រមទទួលដោយអណ្តាតពួកគេ (ដោយមាត់) [ដើម្បី]រួចផុតពីផ្លែដាវ (សង្គ្រាម) និងការបង់ពន្ធ ។"

و قَوْلُهُ تَعَالَى: "يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيَحْلِفُونَ لَهُ كَمَا يَحْلِفُونَ لَكُمْ" قَالَ: إِذَا كَانَ يَوْمَ الْقِيَامَةِ جَمَعَ اللَّهُ الَّذِينَ غَضِبُوا آلَ مُحَمَّدٍ حَقَّهُمْ، فَبِعَرَضٍ عَلَيْهِمْ أَهْمَانَهُمْ، فَيَحْلِفُونَ لَهُ أَنَّهُمْ لَمْ يَعْمَلُوا مِنْهَا شَيْئًا كَمَا حَلَفُوا لِرَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) فِي الدُّنْيَا حِينَ حَلَفُوا أَنْ لَا يَزِيدُوا الْوَلَايَةَ فِي بَنِي هَاشِمٍ، وَ حِينَ هُمَا بِقَتْلِ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) فِي الْعَقَبَةِ، فَلَمَّا أَطْلَعَ اللَّهُ نَبِيَّهُ وَ أَخْبَرَهُ، حَلَفُوا لَهُ أَنَّهُمْ لَمْ يَقُولُوا ذَلِكَ وَ لَمْ يَهْمُوا بِهِ، حَتَّى أَنْزَلَ اللَّهُ عَلَى رَسُولِهِ "يَحْلِفُونَ بِاللَّهِ مَا قَالُوا وَ لَقَدْ قَالُوا كَلِمَةَ الْكُفْرِ وَ كَفَرُوا بَعْدَ إِسْلَامِهِمْ وَ هُمَا بِمَا لَمْ يَنَالُوا وَ مَا تَقَمُّوا إِلَّا أَنْ أَنْعَاهُمُ اللَّهُ وَ رَسُولُهُ مِنْ فَضْلِهِ فَإِنْ يَتُوبُوا يَكُ خَيْرًا لَهُمْ".

ចំណែកឯព្រះបន្ទូលអស់ឡោះហ្មតាអ្នកឡា [៥៨:១៨] ថ្ងៃដែលអស់ឡោះហ្មតាអ្នកឡាទាំងអស់គ្នារស់ពីស្លាប់វិញ ពួកគេនឹងស្បថជាមួយព្រះអង្គដូចពួកគេបានស្បថជាមួយពួកអ្នកដែរ ។ លោកបានថា: "នាថ្ងៃជំនុំជម្រះ អស់ឡោះហ្មតាអ្នកឡា នឹងប្រមូលពួកដែលប្តូរសិទ្ធិរបស់ព្រះរាជបុត្ររាជនគ្រាស្រីរបស់មូហាំម៉ាដ្ឋ ព្រះអង្គ នឹងបង្ហាញទង្វើពួកគេឲ្យពួកគេឃើញ ដូច្នោះពួកគេនឹងស្បថដាក់ព្រះអង្គថាពួកគេមិនបានធ្វើអំពើទាំងនោះទេ ដូចពួកគេធ្លាប់តែបានស្បថចំពោះវិស្វលុលឡោះហ្មតាអ្នកឡាដែរនៅក្នុងលោកគឺកាលនៅក្នុងលោកនេះ ពួកគេបានស្បថថាពួកគេនឹងមិនបណ្តោយឲ្យវិទ្យាយ៉ាស្ត់នៅក្នុងក្រុមប្រាស្រ័យទេ ហើយនៅក្នុងលោកនេះដែរដែលពួកគេបានសម្រេចចិត្តធ្វើគុតវិស្វលុលឡោះហ្មតាអ្នកឡានៅឯ អាល-អ្នកឡាស៊ុ ។" ដូច្នោះពេលអស់ឡោះហ្មតាអ្នកឡាបានប្រាប់ព្រះសាស្តាព្រះអង្គឲ្យបានជ្រាប ពួកគេបានស្បថជាមួយព្រះអង្គថាពួកគេមិនបាននិយាយដូច្នោះទេ មិនបានសម្រេចចិត្តដូចនោះទេដែរ លុះត្រាអស់ឡោះហ្មតាអ្នកឡាបានបើកឲ្យព្រះអង្គជ្រាបថា [៥៨:៧៤] ពួកគេស្បថក្នុងព្រះនាមអស់ឡោះហ្មតាអ្នកឡាពុំបាននិយាយទេ តែការពិតពួកគេបាននិយាយពាក្យសំដីប្រមាថសាសនា ពួកគេបានបដិសេធសទ្ធាក្រោយពីបានចុះចូលសាសនាអ៊ីស្លាមហើយ ។ ពួកគេបានសម្រេចចិត្តប្រព្រឹត្តអ្វីដែលពួកគេមិនអាចប្រព្រឹត្តបានសម្រេចដូចបំណង ។ ពួកគេទោស: ឈ្មួនសព្វព្រោះតែអស់ឡោះហ្មតាអ្នកឡានិងសាស្តាព្រះអង្គបានឲ្យពួកគេមានបានដោយសារព្រះឧបការ: ធម៌ព្រះអង្គ ។ ដូច្នោះបើពួកគេស្មារលាក់ហុស (គឺលែងធ្វើដូច្នោះទៀត) វាជាការប្រសើរសម្រាប់ពួកគេ ។"

قَالَ: ذَلِكَ إِذَا عَرَضَ اللَّهُ عَزَّ وَ جَلَّ ذَلِكَ عَلَيْهِمْ فِي الْقِيَامَةِ يُنْكِرُونَهُ وَ يَحْلِفُونَ لَهُ كَمَا حَلَفُوا لِرَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ)، وَ هُوَ قَوْلُهُ: "يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيَحْلِفُونَ لَهُ كَمَا يَحْلِفُونَ لَكُمْ وَ يَحْسِبُونَ أَنَّهُمْ عَلَى شَيْءٍ أَلَّا إِنَّهُمْ هُمُ الْكَاذِبُونَ * اسْتَحْوَذَ عَلَيْهِمُ الشَّيْطَانُ فَأَنسَاهُمْ ذِكْرَ اللَّهِ" أَيْ غَلَبَ عَلَيْهِمُ الشَّيْطَانُ "أُولَئِكَ حِزْبُ الشَّيْطَانِ" أَيْ أَعْوَانُهُ. "أَلَّا إِنَّ حِزْبَ الشَّيْطَانِ هُمُ الْخَاسِرُونَ * إِنَّ الَّذِينَ يُحَادِّثُونَ اللَّهَ وَ رَسُولَهُ أُولَئِكَ فِي الْأَذَلِّينَ * كَتَبَ اللَّهُ لِأَعْلَى أَنَا وَ رَسُولِي إِنَّ اللَّهَ قَوِيٌّ عَزِيزٌ". ** (تفسير القمّي: جزء ٢ صفحة ٣٥٧، البرهان في تفسير القرآن الجزء: ٥ صفحة: ٣٢٦ حديث ١٠٥٨٤ / ٩٩)

លោកបានថា: "ពេលអស់ឡោះហ្មតាអ្នកឡាបង្ហាញអ្វីទាំងនេះឲ្យពួកគេឃើញក្នុងថ្ងៃជំនុំជម្រះ ពួកគេនឹងប្រកែក ហើយនឹងស្បថចំពោះព្រះអង្គដូចពួកគេបានស្បថចំពោះវិស្វលុលឡោះហ្មតាអ្នកឡាដែរ នេះគឺព្រះបន្ទូលព្រះអង្គ [៥៨:១៨] ថ្ងៃដែលអស់ឡោះហ្មតាអ្នកឡាទាំងអស់គ្នារស់ពីស្លាប់វិញ ពួកគេនឹងស្បថជាមួយព្រះអង្គដូចពួកគេបានស្បថជាមួយពួកអ្នកដែរ ។ ពួកគេគិតថាខ្លួននៅលើអ្វីមួយ ។ ការពិតពួកគេជាមនុស្សភូតភរ ។ [៥៨:១៩] មានស្នែត្រូវគ្រប់គ្រងពួកគេ ដូច្នោះវាបានធ្វើឲ្យពួកគេភ្លេចព្រះកម្រើនអស់ឡោះហ្មតាអ្នកឡា ។ បានសេចក្តីថាស្នែត្រូវពួកគេ ជនទាំងនេះជាបក្សពួករបស់មានស្នែត្រូវ ។ បានសេចក្តីថាភ្នាក់ងាររបស់វា ការពិតបក្សពួករបស់មានស្នែត្រូវគឺពួកបរាជ័យ ។ [៥៨:២០] ការពិតជនណាដែលប្រឆាំងអស់ឡោះហ្មតាអ្នកឡានិងព្រះសាស្តាព្រះអង្គ ជននោះនៅក្នុងចំណោមជនអាម៉ាស់មុខ ។ [៥៨:២១] អស់ឡោះហ្មតាអ្នកឡាបានដាក់បញ្ញត្តិថា: "អញនឹងមានជ័យជំនះ អញនឹងបណ្តាព្រះ

សាសនៈទូតអញ ។" ការពិតអស់ឡោះហ្មឺខ្លាំងពូកែ ព្រះអង្គមានព្រះមហិទ្ធិបូទ្រី (357:2) (تفسير القمي)

افتراق الأمة إلى ثلاث وسبعين فرقة

قَالَ أَبَانُ قَالَ سَلَيْمٌ: وَ سَمِعْتُ عَلِيَّ بْنَ أَبِي طَالِبٍ عَلَيْهِ السَّلَامُ يَقُولُ: إِنَّ الْأُمَّةَ سَتَفْتَرِقُ عَلَى ثَلَاثٍ وَ سَبْعِينَ فِرْقَةً، ائْتِنَانِ وَ سَبْعُونَ فِرْقَةً فِي النَّارِ وَ فِرْقَةٌ فِي الْجَنَّةِ. وَ ثَلَاثٌ عَشْرَةٌ فِرْقَةٌ مِنَ الثَّلَاثِ وَ السَّبْعِينَ تَنْتَحِلُ مَحَبَّتَنَا أَهْلَ الْبَيْتِ، وَاحِدَةٌ [مِنْهَا] فِي الْجَنَّةِ وَ ائْتِنَا عَشْرَةٌ فِي النَّارِ

ការបែងចែកសហគមន៍ជា ៧៣ និកាយ

អាបានបានថាស្វីឡែម៍បានថាខ្ញុំបានឮអាលី صلوات الله عليه والسلام ប៊ិន អាប៊ូ ត្ថូលីប عليه السلام មានវចនៈថា៖ "សហគមន៍នឹងត្រូវបែងចែកជាចិតសិបបីនិកាយ ។ ចិតសិបពីរនិកាយនឹងចូលភ្លើង មួយនិកាយនឹងចូលឋានសួគ៌ ។ ដប់បីនិកាយក្នុងចំណោមចិតសិបបីនិកាយនេះនឹងតាំងខ្លួនថាជាអ្នកស្រឡាញ់យើង عليه السلام ព្រះរាជកុលដ្ឋាន عليه السلام ។ មួយនិកាយក្នុងចំណោមនិកាយទាំងដប់បីនេះនឹងចូលឋានសួគ៌ ឯដប់ពីរនិកាយទៀតនឹងចូលភ្លើង ។

تعين الفرقة الناجية

وَ أَمَّا الْفِرْقَةُ [الناجية] الْمَهْدِيَّةُ [المؤملة] الْمُؤْمِنَةُ الْمُسْلِمَةُ الْمُوَافِقَةُ الْمُرْشِدَةَ فَهِيَ الْمُؤْمِنَةُ بِالسَّلَامَةِ لِأَمْرِ الْمُطِيعَةَ لِالْمُتَبَرِّئَةَ مِنَ عَدُوِّي الْمُحِبَّةَ لِي وَ الْمُبْغِضَةَ لِعَدُوِّي، الَّتِي قَدْ عَرَفْتُ حَقِّي وَ إِمَامِي وَ فَرَضَ طَاعَتِي مِنْ كِتَابِ اللَّهِ وَ سُنَّةِ نَبِيِّهِ، [فَلَمْ تَرْتَدَّ] وَ لَمْ تَشْكُ لِمَا قَدْ نَوَّرَ اللَّهُ فِي قَلْبِهَا مِنْ مَعْرِفَةِ حَقِّنَا وَ عَرَفْنَا مِنْ فَضْلِهَا، وَ أَهْمَهَا وَ أَحَدَهَا بِنَوَاصِيهَا فَأَدْخَلَهَا فِي شِيعَتِنَا حَتَّى إِطْمَأْنَنْتَ [فَلَوْبُهَا] وَ اسْتَيْقَنْتَ يَتَيْبِنًا لَا يُخَالِطُهُ شَكٌّ.

ការបញ្ជាក់លំអិតអំពីនិកាយដែលត្រូវសង្គ្រោះ

ចំណែកឯនិកាយដែលត្រូវជួយសង្គ្រោះនោះ គឺនិកាយដែលបានទទួលការដឹកនាំល្អនៅលើគន្លងព្រះធម៌ ដែលមានសេចក្តីសង្ឃឹមជឿជាក់ ដែលចុះចូលខ្លួនចំពោះព្រះមគ្គទេសក៍ صلوات الله عليه والسلام ។ និកាយនេះគឺបណ្តាអ្នកដែលស្មោះស្ម័គ្រ ព្រមតាមបញ្ជាដែលខ្ញុំ صلوات الله عليه والسلام ដាក់មក ដែលដកខ្លួនឆ្ងាយពីសត្រូវរបស់ខ្ញុំ صلوات الله عليه والسلام ដែលស្រឡាញ់ខ្ញុំ صلوات الله عليه والسلام ដែលពាំទុកនូវសេចក្តីស្អប់ខ្ពើមសត្រូវរបស់ខ្ញុំ صلوات الله عليه والسلام ។ និកាយនេះទទួលស្គាល់សិទ្ធិទាំងឡាយរបស់ខ្ញុំ صلوات الله عليه والسلام ទទួលស្គាល់អីម៉ាម៉ាសុំខ្ញុំ صلوات الله عليه والسلام ដែលទទួលស្គាល់ការចាំបាច់ត្រូវស្តាប់បង្គាប់ខ្ញុំ صلوات الله عليه والسلام ដែលចេញមកពីព្រះគម្ពីរអស់ឡោះហ្មឺ عليه السلام និងព្រះទំនៀមរបស់ព្រះសាស្តា عليه السلام ព្រះអង្គ عليه السلام ដែលមិនដកខ្លួនចេញពីសាសនានិងមិនសង្ស័យឡើយ ព្រោះអស់ឡោះហ្មឺ عليه السلام បានបំភ្លឺចិត្តពួកគេដោយការទទួលស្គាល់សិទ្ធិយើង عليه السلام និងយល់ខ្លឹមសាររបស់សិទ្ធិនោះ ព្រះអង្គ عليه السلام បានបំផុសការទទួលស្គាល់សិទ្ធិនោះ បានចាប់ការទទួលស្គាល់សិទ្ធិទៅបញ្ចូលក្នុងចិត្តស្មើគ្នាសុំយើង عليه السلام ទាល់តែពួកគេបានសម្រេចក្នុងការជឿក្នុងចិត្ត និងជឿជាក់មាំដោយមិនលាយឡំជាមួយសេចក្តីសង្ឃឹមទេ ។

أمة الفرقة الناجية

أَبِي أَنَا وَ أَوْصِيَانِي بَعْدِي إِلَى يَوْمِ الْقِيَامَةِ [هُدَاة] مُهْتَدُونَ، الَّذِينَ قَرَنَهُمُ اللَّهُ بِنَفْسِهِ وَ نَبِيهِ فِي آيٍ مِنَ الْكِتَابِ كَثِيرٍ، وَ طَهَّرْنَا وَ عَصَمْنَا وَ جَعَلْنَا شُهَدَاءَ عَلَى خَلْقِهِ وَ حُجَّتَهُ فِي أَرْضِهِ [وَ حُرَّاتُهُ عَلَى عِلْمِهِ وَ مَعَادِنَ حُكْمِهِ وَ تَرَاجِمَهُ وَحْيِهِ] وَ جَعَلْنَا مَعَ الْقُرْآنِ وَ الْقُرْآنَ مَعَنَا لَا نُفَارِقُهُ وَ لَا يُفَارِقُنَا حَتَّى نَرِدَ عَلَى رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ حَوْضَهُ كَمَا قَالَ.

បណ្តាអ៊ីម៉ា ឥឡូវរបស់និកាយដែលត្រូវជួយសង្គ្រោះ:

គឺខ្ញុំ صلوات الله عليه والسلام (អ៊ីម៉ា ឥឡូវរបស់និកាយដែលត្រូវជួយសង្គ្រោះ) រីឯអ្នកស្នង عليهم السلام ទាំងឡាយក្រោយពីខ្ញុំ صلوات الله عليه والسلام គឺព្រះមគ្គទេសក៍ គឺបុគ្គលទាំងឡាយដែលបានទទួលការដឹកនាំត្រឹមត្រូវក្នុងគន្លងព្រះធម៌រហូតដល់ថ្ងៃជំនុំជម្រះ គឺបុគ្គល عليهم السلام ទាំងឡាយដែលអល់ឡោះហ្វ៊ី عز وجل ចងក្លាប់នឹងព្រះអង្គ عز وجل ផ្ទាល់និងព្រះសាស្តា عليه وآله ព្រះអង្គ عز وجل នៅក្នុងច្រើនអាយ៉ាសុំនៃព្រះគម្ពីរ ។ អល់ឡោះហ្វ៊ី عز وجل បានជម្រះបន្ទុយើង عليهم السلام ធ្វើឲ្យយើងសុក្រិតឥតខ្ចោះ ឲ្យយើង عليهم السلام ទៅជាសាក្សីលើសត្វលោកទាំងឡាយរបស់ព្រះអង្គ عز وجل ជាព្រះអាជ្ញាធររបស់ព្រះអង្គ عز وجل នៅលើផែនដីព្រះអង្គ عز وجل ជាអ្នកទទួលគ្រប់គ្រងព្រះអភិញ្ញារបស់ព្រះអង្គ عز وجل ជាអណ្តូងកំណប់នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ عز وجل ជាអ្នកបកស្រាយបំភ្លឺវិវរណៈ (ព្រះបន្ទូល) របស់ព្រះអង្គ عز وجل ។ ព្រះអង្គ عز وجل បានធ្វើឲ្យយើង عليهم السلام នៅជាប់ជាមួយគូរអាន ឲ្យគូរអាននៅជាប់ជាមួយយើង عليهم السلام គូរអានមិនបែកពីយើង عليهم السلام ឡើយ យើង عليهم السلام ក៏មិនបែកពីគូរអានឡើយ លុះត្រាតែយើង عليهم السلام បានវិលត្រឡប់ទៅរកព្រះសាស្តា عليه وآله អល់ឡោះហ្វ៊ី عز وجل វិញនៅឯក្បាលទឹក ដូចព្រះអង្គ عليه وآله បានថាហើយនោះ ។"

الفرق الثالث والسبعون يوم القيامة

وَ تِلْكَ الْفِرْقَةُ [الْوَّاحِدَةُ] مِنَ الثَّلَاثِ وَ السَّبْعِينَ فِرْقَةً هِيَ التَّاجِيَةُ مِنَ النَّارِ وَ مِنْ جَمِيعِ الْفِتَنِ وَ الضَّلَالَاتِ وَ الشُّبُهَاتِ هُمْ مِنْ أَهْلِ الْجَنَّةِ [حَقًّا]، وَ هُمْ [سَبْعُونَ أَلْفًا] يَدْخُلُونَ الْجَنَّةَ ... بِغَيْرِ حِسَابٍ. وَ جَمِيعُ تِلْكَ الْفِرَقِ الْإِتْنَتَيْنِ وَ السَّبْعِينَ هُمْ الْمُتَدَيُّنُونَ بِغَيْرِ الْحَقِّ، النَّاصِرُونَ لِذِي الشَّيْطَانِ الْآخِذُونَ عَنِ إِبْلِيسَ وَ أَوْلِيَائِهِ، هُمْ أَعْدَاءُ اللَّهِ تَعَالَى وَ أَعْدَاءُ رَسُولِهِ وَ أَعْدَاءُ الْمُؤْمِنِينَ يَدْخُلُونَ النَّارَ بِغَيْرِ حِسَابٍ. بُرَاءٌ مِنَ اللَّهِ وَ مِنْ رَسُولِهِ، [نَسُوا اللَّهَ وَ رَسُولَهُ] وَ أَشْرَكُوا بِاللَّهِ وَ كَفَرُوا بِهِ وَ عَبَدُوا غَيْرَ اللَّهِ مِنْ حَيْثُ لَا يَعْلَمُونَ، وَ هُمْ يَحْسَبُونَ أَنَّهُمْ يُحْسِنُونَ صُنْعًا، يَقُولُونَ يَوْمَ الْقِيَامَةِ: "وَ اللَّهُ رَبَّنَا مَا كُنَّا مُشْرِكِينَ، ... فَيَحْلِفُونَ لَهُ كَمَا يَحْلِفُونَ لَكُمْ وَ يَحْسَبُونَ أَنَّهُمْ عَلَى شَيْءٍ أَلَّا إِنَّهُمْ هُمُ الْكَاذِبُونَ" (كتاب سليم : جزء ٢ صَفْحَة ٦٠٥)

និកាយទាំងចិតសិបបីក្នុងថ្ងៃជំនុំជម្រះ:

និកាយមួយនោះ ក្នុងចំណោមនិកាយទាំងចិតសិបបី ជានិកាយដែលត្រូវជួយសង្គ្រោះពីភ្លើង ពីទុក្ខវេទនា ពីកំហុសនិងពីការច្របូកច្របល់ ។ ពួកគេជាជនឋានសួគ៌ពិតប្រាកដ ។ ពួកគេចំនួនចិតសិបពាន់នាក់នឹងបានចូលឋានសួគ៌ដោយឥតបាច់ត្រូវទូទាត់ទេ ។ ចំណែកចិតសិបពីរនិកាយទៀតបានយកសាសនាដែលគ្មានសច្ចធម៌ ដោយជួយគាំទ្រសាសនារបស់ស្មែតូន لن ដោយទទួលយកសាសនានោះមកពីអ៊ុបលីស لن និងមិត្តរបស់វា لن ។ ពួកគេជាសត្រូវរបស់អល់ឡោះហ្វ៊ី عز وجل និងព្រះសាស្តា عليه وآله ព្រះអង្គ عز وجل ជាសត្រូវរបស់អ្នកមានសទ្ធាជ្រះថ្លាទាំងឡាយ ពួកគេនឹងចូលភ្លើងដោយឥតបាច់ត្រូវទូទាត់ទេ ។ ពួកគេឃ្លាតឆ្ងាយពីអល់ឡោះហ្វ៊ី عز وجل និងព្រះសាស្តា عليه وآله ព្រះអង្គ عز وجل ដោយបានភ្លេចអល់ឡោះហ្វ៊ី عز وجل និងព្រះសាស្តា

ព្រះអង្គ ១ ពួកគេបានយកអ្វីផ្សេងមកចូលរួមជាមួយអស់ឡោះហ្ន៎ ១ ពួកគេបានបដិសេធ
 អស់ឡោះហ្ន៎ ១ ពួកគេគោរពបូជាផ្សេងពីអស់ឡោះហ្ន៎ដោយឥតដឹងខ្លួន ។ ពួកគេគិតថាខ្លួនបានធ្វើ
 អំពើល្អ ។ នាថ្ងៃជំនុំជម្រះ ពួកគេនឹងថា៖ [៦:២៣] "សូមស្រួចចំពោះអស់ឡោះហ្ន៎ ព្រះម្ចាស់អស់ទូល
 ព្រះបង្គំជាខ្ញុំអើយ អស់ទូលព្រះបង្គំជាខ្ញុំមិនបានផ្លុបផ្លុំទេ (គឺយកអ្វីផ្សេងមកចូលរួមជាដៃគូជាមួយព្រះ
 អង្គ) ។" [៥៨:១៨] ពួកគេនឹងស្រួចជាមួយព្រះអង្គដូចពួកគេបានស្រួចជាមួយពួកអ្នកដែរ ។ ពួកគេគិត
 ថាខ្លួននៅលើអ្វីមួយ ។ ការពិតពួកគេជាមនុស្សភូតភរ ។" (كتاب سليم بن قيس الهلالي) ហ្វាត្វា ៧

لَا تَجِدُ قَوْمًا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ يُوَادُّونَ مَنْ حَادَّ اللَّهَ وَرَسُولَهُ وَلَوْ كَانُوا آبَاءَهُمْ أَوْ أَبْنَاءَهُمْ أَوْ
 إِخْوَانَهُمْ أَوْ عَشِيرَتَهُمْ أُولَئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَأَيَّدَهُم بِرُوحٍ مِّنْهُ وَيُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا
 الْأَنْهَارُ خَالِدِينَ فِيهَا رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ أُولَئِكَ حِزْبُ اللَّهِ أَلَا إِنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ ﴿٢٢﴾

២២. អ្នកនឹងរកមិនបានទេ មនុស្សដែលមានសទ្ធាចំពោះអស់ឡោះហ្ន៎និងចំពោះថ្ងៃអវសានដោយយក
 ជនប្រឆាំងអស់ឡោះហ្ន៎និងព្រះសាសនៈទូតព្រះអង្គមកជាមិត្ត ទោះបីជន[ប្រឆាំង]នោះជាឪពុក
 ពួកគេ ជាកូនពួកគេ ជាបងប្អូនពួកគេ ឬជាអ្នកសាច់ញាតិពួកគេក៏ដោយ ។ អស់ឡោះហ្ន៎បានចារ
 ជំនឿនៅក្នុងបេះដូងមនុស្សទាំងនេះ (បេះដូងបណ្តាអ្នកមានសទ្ធា) ព្រះអង្គបានជួយពួកគេដោយ
 ព្រះវិញ្ញាណដែលមកពីព្រះអង្គ ។ ព្រះអង្គនឹងឲ្យពួកគេបានចូលក្នុងសួនសួគ៌ដែលមានស្ទឹងហូរនៅ
 ខាងក្រោម ពួកគេនឹងបិតនៅទីនោះជានិច្ចអនន្ត ។ អស់ឡោះហ្ន៎ទ្រង់សព្វព្រះហឫទ័យពួកគេ ពួក
 គេក៏ពេញចិត្តព្រះអង្គដែរ ។ ជនទាំងនេះជាគណៈបក្សរបស់អស់ឡោះហ្ន៎ ។ ការពិត គណៈបក្ស
 របស់អស់ឡោះហ្ន៎គឺបណ្តាអ្នកមានជ័យជំនះ ។

អធិប្បាយអាយ៉ាស្ត ២២

علي بن ابراهيم: قوله تعالى: لَا تَجِدُ قَوْمًا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ يُوَادُّونَ مَنْ حَادَّ اللَّهَ وَرَسُولَهُ وَلَوْ كَانُوا آبَاءَهُمْ أَوْ أَبْنَاءَهُمْ أَوْ
 إِخْوَانَهُمْ أَوْ عَشِيرَتَهُمْ أُولَئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَأَيَّدَهُم بِرُوحٍ مِّنْهُ وَيُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا
 الْأَنْهَارُ خَالِدِينَ فِيهَا رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ أُولَئِكَ حِزْبُ اللَّهِ أَلَا إِنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ

អាលី ប៊ិន អ៊ីបរ៉ូហ៊ីម [ក្នុងតារាងសៀវភៅ មានប្រសាសន៍] អំពីព្រះបន្ទូលអស់ឡោះហ្ន៎តាមឡា
 [៥៨:២២] អ្នកនឹងរកមិនបានទេ មនុស្សដែលមានសទ្ធាចំពោះអស់ឡោះហ្ន៎និងចំពោះថ្ងៃអវសានដោយ
 យកជនប្រឆាំងអស់ឡោះហ្ន៎និងព្រះសាសនៈទូតព្រះអង្គមកជាមិត្ត ទោះបីជននោះជាឪពុកពួកគេ ជា
 កូនពួកគេ ជាបងប្អូនពួកគេ ឬជាអ្នកសាច់ញាតិពួកគេក៏ដោយ ។ លោកបានថា៖ "ពោលគឺបណ្តាអ្នក
 មានសទ្ធាចំពោះអស់ឡោះហ្ន៎និងចំពោះថ្ងៃអវសាន នឹងមិនទៅជាបងប្អូនជាមួយបណ្តាអ្នកដែល
 ប្រឆាំងអស់ឡោះហ្ន៎និងព្រះសាស្ត្រព្រះអង្គទេ ។"

قوله تعالى: أُولَئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَالْإِيمَانَ وَ هُم الْأَنْمَةِ (عليهم السلام) وَ أَيَّدَهُمْ بِرُوحٍ مِنْهُ قَالَ: الروح: ملك أعظم من جبرئيل و
 ميكائيل، كان مع رسول الله (صلى الله عليه و آله)، و هو مع الأنمة (عليهم السلام).** (تفسير القمّي : جزء ٢ صَفْحَة ٤٠٢ ،
 البرهان في تفسير القرآن الجزء : ٥ : صَفْحَة : ٥٧٠ : حَدِيث ٩٩ / ١١٣٣٦)

ឯព្រះបន្ទូលអស់ឡោះហ្ន៎ وَعَلَىٰ អស់ឡោះហ្ន៎បានចារជំនឿនៅក្នុងបេះដូងមនុស្សទាំងនេះ ពួកគេ عَلَيْهِمُ ជាព្រះសន្តមីម៉ា السَّلَامُ ។ [៥៨:២២] ព្រះអង្គបានជួយពួកគេដោយព្រះវិញ្ញាណដែលមកពីព្រះអង្គ លោកបានថា៖ "ព្រះវិញ្ញាណ គឺទេវតាខ្ពង់ខ្ពស់ជាងយើងបរិស្ថិត صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ និងមីកាអ៊ីល صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ទៅទៀតដែលតែងតែនៅជាមួយរិស្វលុលឡោះហ្ន៎ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ព្រះវិញ្ញាណអង្គនេះ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ នៅជាមួយបណ្តាព្រះសន្តមីម៉ាទាំងឡាយ عَلَيْهِمُ السَّلَامُ ។" (تفسير القمي 2: 385)

مُحَمَّدُ بْنُ يَعْقُوبَ: عَنْ مُحَمَّدِ بْنِ يَحْيَى، عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عِيسَى، عَنْ عَلِيِّ بْنِ الْحَكَمِ، عَنْ أَبِي حَمْرَةَ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، قَالَ: سَأَلْتُهُ عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: "أَنْزَلَ السَّكِينَةَ فِي قُلُوبِ الْمُؤْمِنِينَ"، قَالَ: «هُوَ الْإِيمَانُ». قَالَ: وَ سَأَلْتُهُ عَنْ قَوْلِهِ عَزَّ وَ جَلَّ: "وَ أَيْدَهُمْ بِرُوحٍ مِنْهُ"، قَالَ: «هُوَ الْإِيمَانُ». ** (الكافي : جزء ٢ صَفْحَة ١٢ حَدِيث ١ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة : ٨٦ حَدِيث ٩٩ / ٩٨٩٩)

[...] អាច្និ ហ្ន៎ស្វាសុំបានថាខ្ញុំបានសួរអាច្និ យ៉ាងក្តៅក្តាយ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ អំពីព្រះបន្ទូលអស់ឡោះហ្ន៎ وَعَلَىٰ ព្រះអង្គជាអ្នកដាក់សេចក្តីស្ងប់ចុះមកក្នុងចិត្តបណ្តាអ្នកមានសទ្ធាជ្រះថ្លា ។ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "នេះគឺអ្វីម៉ាន់ ។" លោកបានថាខ្ញុំបានសួរព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ អំពីព្រះបន្ទូលអស់ឡោះហ្ន៎ وَعَلَىٰ [៥៨:២២] ព្រះអង្គបានជួយពួកគេដោយព្រះវិញ្ញាណដែលមកពីព្រះអង្គ ។ ព្រះអង្គ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "នេះគឺអ្វីម៉ាន់ ។" (الكافي 2: 1 / 12)

وَ عَنْهُ: عَنْ مُحَمَّدِ بْنِ يَحْيَى، عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عِيسَى، عَنْ عَلِيِّ بْنِ الْحَكَمِ، عَنْ سَيْفِ بْنِ عَمِيرَةَ، عَنْ أَبِي بَانَ بْنِ تَعْلَبَ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: «مَا مِنْ مُؤْمِنٍ إِلَّا وَ لِقَلْبِهِ أُدْنَانٌ فِي جَوْفِهِ: أَدْنٌ يَنْفُثُ فِيهَا الْوَسْوَاسُ الْخَنَّاسُ، وَ أُدْنٌ يَنْفُثُ فِيهَا الْمَلَكُ، فَيُؤَيِّدُ اللَّهُ الْمُؤْمِنَ بِالْمَلَكِ، فَذَلِكَ قَوْلُهُ تَعَالَى: "وَ أَيْدَهُمْ بِرُوحٍ مِنْهُ"». ** (الكافي : جزء ٢ صَفْحَة ٢٠٦ حَدِيث ٣ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة : ٣٢٩ حَدِيث ٩٩ / ١٠٥٩٠)

[...] អាបាន បឺន តាកុំលីបបានតំណាលតមកពី អាច្និ អ្នកបន្ទូលឡោះហ្ន៎ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ ដែលមានវចនៈថា៖ "អ្នកមានសទ្ធាជ្រះថ្លាសុទ្ធតែមានបេះដូងមួយ នៅក្នុងបេះដូងនោះមានត្រចៀកពីរ ។ អ្នកលបខ្សឹប (ស្រែក្តុន) លបខ្សឹបដាក់ក្នុងត្រចៀកមួយ ។ ទេវតាខ្សឹបដាក់ត្រចៀកមួយទៀត ។ ដូច្នេះអស់ឡោះហ្ន៎ وَعَلَىٰ ជួយគាំទ្របណ្តាអ្នកមានសទ្ធាជ្រះថ្លាដោយទេវតា នេះគឺព្រះបន្ទូលព្រះអង្គ وَعَلَىٰ [៥៨:២២] ព្រះអង្គបានជួយពួកគេដោយព្រះវិញ្ញាណដែលមកពីព្រះអង្គ ។ (الكافي 2: 3 / 206)

مُحَمَّدُ بْنُ الْعَبَّاسِ (رَحِمَهُ اللَّهُ)، قَالَ: حَدَّثَنَا الْمُنْذِرُ بْنُ مُحَمَّدٍ، عَنْ أَبِيهِ، قَالَ: حَدَّثَنِي عَيِّي الْحَسِينُ بْنُ سَعِيدٍ، عَنْ أَبِي بَانَ بْنِ تَعْلَبَ، عَنْ عَلِيِّ بْنِ مُحَمَّدِ بْنِ بِشْرِ، قَالَ: قَالَ مُحَمَّدُ بْنُ عَلِيٍّ (عَلَيْهِ السَّلَامُ) - إِبْنُ الْحَنْفِيَّةِ - إِتْمَا حُبْنَا أَهْلَ الْبَيْتِ شَيْءٌ يَكْتُبُهُ اللَّهُ فِي أَيْمَنِ قَلْبِ الْعَبْدِ، وَ مَنْ كَتَبَهُ اللَّهُ فِي قَلْبِهِ لَا يَسْتَطِيعُ أَحَدٌ مَخْوَهُ، أَمَا مَا سَمِعْتُ اللَّهَ سُبْحَانَهُ يَقُولُ: "أَوْلَيْكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَ أَيْدَهُمْ بِرُوحٍ مِنْهُ" إِلَى آخِرِ آيَةِ، فَحُبْنَا أَهْلَ الْبَيْتِ الْإِيمَانُ. ** (تأويل الآيات : جزء ٢ صَفْحَة ٦٧٦ حَدِيث ٨ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة : ٣٣٠ حَدِيث ٩٩ / ١٠٥٩٤)

[...] អាលី បឺន មូហ្នាម៉ាដូ បឺន បឺស្រី បានថា មូហ្នាម៉ាដូ صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ បឺន អាលី صَلَوَاتُ اللَّهِ عَلَيْهِ وَسَلَّمَ មានវចនៈថា៖ "អ៊ីបន្ត



ប្រាណាហ្វីយ៉ាស៊ុ សេចក្តីស្រឡាញ់មកលើរូបយើង ^{عَلَيْهِمُ السَّلَامُ} ព្រះរាជកុលដ្ឋាន ^{عَلَيْهِمُ السَّلَامُ} ជាអ្វីមួយដែល
 អល់ឡោះហ្វីយ៉ាស៊ុបានចារនៅលើ[ប៉ែក]ខាងស្តាំនៃបេះដូងរបស់បាវ ។ អល់ឡោះហ្វីយ៉ាស៊ុបានចារនៅលើបេះដូង
 អ្នកណា ពុំមានអ្នកណាអាចលុបវាចោលបានឡើយ ។ លោកមិនបានឮអល់ឡោះហ្វីយ៉ាស៊ុមានព្រះបន្ទូល
 ទេ [៥៨:២២] អល់ឡោះហ្វីយ៉ាស៊ុបានចារជំនឿនៅក្នុងបេះដូងមនុស្សទាំងនេះ ព្រះអង្គបានជួយពួកគេដោយ
 ព្រះវិញ្ញាណដែលមកពីព្រះអង្គ លុះចប់អាយ៉ាស៊ុ ។ ដូច្នេះសេចក្តីស្រឡាញ់មកលើរូបយើង ^{عَلَيْهِمُ السَّلَامُ} ព្រះរាជ
 កុលដ្ឋាន ^{عَلَيْهِمُ السَّلَامُ} គឺអ្វីម៉ាន (ជំនឿមុតមាំ) ។" (8 /676 :2 (تأويل الآيات

علي بن إبراهيم: قوله تعالى: أَوْلِيكَ حِزْبُ اللَّهِ يعني الأئمة (عليهم السلام) أعوان الله ألا إنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ. ** (تفسير
 القمّي : جزء ٢ صَفْحَة ٣٥٨ ، البرهان في تفسير القرآن الجزء : ٥ صَفْحَة : ٣٣٠ حَدِيث ٩٩ / ١٠٥٩٥)

អាលី ប៊ិន អ៊ីបរ៉ាហ៊ីម [នៅក្នុងតាហ្វៀសៀរតូម្មី] បានថ្លែងអំពីព្រះបន្ទូលអល់ឡោះហ្វីយ៉ាស៊ុតាម្យាឡា [៥៨:២២]
 ជនទាំងនេះជាគណៈបក្សរបស់អល់ឡោះហ្វីយ៉ាស៊ុ ថាមានន័យថាបណ្តាព្រះសន្តម្ពីម្យ៉ា ^{عَلَيْهِمُ السَّلَامُ} ដែលជាភ្នាក់ងារ
 របស់អល់ឡោះហ្វីយ៉ាស៊ុ ។ ការពិត គណៈបក្ស របស់អល់ឡោះហ្វីយ៉ាស៊ុគឺបណ្តាអ្នកមានជ័យជំនះ ។
 (تفسير القمّي :2 :358)



ពាក្យរាយ

- បនក្បត់ [៥៨:៥-៧] ។..... ៩
- បណ្តាអ៊ីម៉ា ^{السَّادَاتِ}របស់និកាយដែលត្រូវជួយសង្គ្រោះ [៥៨:១៤-២១] ។..... ២៥
- ដំណឹងវា (គឺដំណឹងរបស់ផែនដី) [៥៨:៥-៧] ។..... ១០
- ជាពីជម្ងឺ ឲ្យសូត្រស៊ូរ៉ោះត្នី ៥៨ ។..... ៣
- ការបញ្ជាក់លំអិតអំពីនិកាយដែលត្រូវសង្គ្រោះ [៥៨:១៤-២១] ។..... ២៤
- ការបែងចែកសហគមន៍ជា ៧៣ និកាយ [៥៨:១៤-២១]..... ២៤
- ការពារផលិតផលកសិកម្ម ឲ្យសូត្រស៊ូរ៉ោះត្នី ៥៨ ។..... ៤
- ការពាររបស់ ឲ្យសូត្រស៊ូរ៉ោះត្នី ៥៨ ។..... ៣
- មិនត្រូវទណ្ឌកម្មអល់ឡោះហ្វ័រ ^{عَلَى} ឲ្យសូត្រស៊ូរ៉ោះត្នី ៥៧ ។..... ៣
- និកាយតែមួយបានចូលឋានសួគ៌ [៥៨:១៤-២១] ។..... ២៥
- និកាយទាំងចិតសិបបីក្នុងថ្ងៃជំនុំជម្រះ [៥៨:១៤-២១] ។..... ២៥
- ស៊ីហ្គារ [៥៨:១-៤] ។..... ៧
- អាប់បាស់បានចុះចូលខ្លួនចំពោះ អាហ្វិ បាការ [៥៨:១១] ។..... ១៧